

ព្រះរាជាណាចក្រកម្ពុជា  
ជាតិ សាសនា ព្រះមហាក្សត្រ



បច្ចេកវិទ្យាល័យនិងអនុវត្ត

បញ្ជីឆ្នៃ និង ស្នូលំដាប់ និង ប្រព័ន្ធមេន្ទាន់  
អនុវត្តន៍យុទ្ធសាស្ត្រ ( P2 )



ହେବାଃତଥିବାଙ୍ଗ୍ୟ :

ឈ្មោះសំណើនូវការជំនាញជីវិត : .....

ក្រុមការងារ: ៩.....

၅.....

.....

.....

.....



## គំនុសបំព្យូរ និងប្រជុំទៅកាន់មូលដ្ឋានសុខភីបាលងកដន



## ១. យោងបេតាសម្ព័ន្ធអត្រា

ល.រ	ហេដ្ឋាបេតាសម្ព័ន្ធអត្រា	មាន	ឆ្នាំ
១.	ប្លង់ទីការ.....		
២.	ចំណួនអត្រា .....		
៣.	បរិសែលដីនៃមន្ទីរពេទ្យគ្រូវគេជាកម្មសិទ្ធិរបស់ បុរាណសិទ្ធិប្រើប្រាស់ដោយ មន្ទីរពេទ្យប្រើប្រាស់		
៤.	ចំណួនជាន់.....		
៥.	ចំណួនបន្ទប់.....		
៦.	ចំណួនវគ្គ.....		
៧.	សុវត្ថិភាពនៃបិសានេះ បិសានេចំបាច់គ្រូមានសុវត្ថិភាពសម្រាប់អ្នកជំងឺ បុគ្គលិក និងគ្រែរ។		
៨.	សុវត្ថិភាពអត្ថិភាព មានដែនការសុវត្ថិភាពអត្ថិភាព បុនិនិធីប្រតិបត្តិស្ថិតីជារ និងសម្រាប់អ្នកជំងឺ មិនអាចបញ្ជាផ្ទាល់បានសម្រាប់អ្នកជំងឺបាន។		
៩.	ច្រកចូល និងលំហូរអ្នកជំងឺ គ្រូមានច្រកចូលទៅកាន់កន្លែងព្យាពាលងាយ ស្រួលដល់អ្នកជំងឺ រួមទាំងអ្នកជំលាក់ពិចារណាឌីចុលនាយ។		
១០.	ចំណាត់.....ផ្លូវដី.....ក្រើងបំភើខាងក្រោម.....		
១១.	កន្លែងរង់ចំ៖ មានកន្លែងរង់ចំសម្រាប់ផ្លូវដីលើសរីមួយ។		
១២.	ប្រព័ន្ធវគ្គបំគ្រងព័ត៌មានវិទ្យា៖ មូលដ្ឋានសុខភិតាលក្ខ្តីមានការចុះ និងរក្សា ទុកទិន្នន័យអ្នកជំងឺសរសរដោយដែល និងកំពុងទីនឹង ដើម្បីអាចចែករាយការប្រព័ន្ធន័យ របស់អ្នកជំងឺជាមួយមូលដ្ឋានសុខភិតាលដើម្បីក្នុងករណីចំពាច់។		
១៣.	ការងកែនាំ៖ គ្រូរក្សាការងកែនាំកនុងរបស់អ្នកជំងឺទាំងការនិយាយស្តី និងការ ការយោលដល់អ្នកជំងឺ និងការប្រព័ន្ធដូចតាមការព្យាពាល បុទ្ទិតិត្តការណ៍ កន្លែងព្យាពាល។		
១៤.	ផ្លូវគ្រប់គ្រងសំណាល់ពីសេវាកម្មទាំងសុខភាព ប្រើប្រាស់សេវាកម្មសំណាល់ ផ្លូវការ និងសាស្ត្រជាមួយអ្នកជំងឺ គ្រប់គ្រងសេវាកម្មសំណាល់ ផ្លូវការ		
១៥.	អនាម៉ែយ និងការបង្ការទៅក្នុងការក្លាយក្នុងការ - ពីរ..... - ក្រោម.....		
១៦.	តារាងកន្លែងសេវា.....		



ក្រសួង

១៣.	មធ្យាបាយទំនាក់ទំនង (ប្រព័ន្ធពេទ្យទំនាក់ទំនង ដូចជាទុរស់ពួក អីម៉ែល និងវិទ្យាពេទ្យ) ..... - លេខទូរស័ព្ទប្រធាន..... - អីម៉ែល: ..... - លេខទូរស័ព្ទរដ្ឋបាល..... - លេខទូរស័ព្ទគណន៍យុ..... - លេខទូរស័ព្ទទំនាក់ទំនងតាមម៉ោង..... - លេខទូរស័ព្ទរចយនុគិលានសង្គោះ:.....	
១៤.	មធ្យាបាយដើរកដញ្ញាន .....	
១៥.	មូលដ្ឋានសុខភីបាលត្រូវមាន៖ - ទីកស្សាត់ ប្រភពទីកស្សាតត្រូវបានខ្សោយមានសិរភាពសម្រាប់ មូលដ្ឋានសុខភីបាល។ - សិរភាពផ្តុតផ្តុងអគ្គិសនី៖ ប្រភពផ្តុតផ្តុងអគ្គិសនីចំពោះមូលដ្ឋាន សុខភីបាលត្រូវមានសិរភាព។	
២០.	បង្កើនអនាម៉ែយ (ប្រុស ស្រី និងជនពិការ)..... .....	
២១.	សាលដំកណៈសាកសណ ..... ១	



..... ៩

## II. ធនាគារនៃក្រសួង

ល.រ	បរិយាយ	មាន	ត្រាន
១.	សៀវភៅគោលការណ៍ណែនាំ/គោលនយោបាយ និងនឹតិវិធីជនជានមនុស្ស ដែលរួមមានគោលការណ៍ណែនាំ/គោលនយោបាយ និងនឹតិវិធីជនជានមនុស្ស ទាំងអស់		
២.	ឯកសារបុគ្គលិក៖ ប្រព័ន្ធបុគ្គលិកមានសុវត្ថិភាពមួយត្រូវបាន បង្កើត ឡើង		
៣.	បុគ្គលិកត្រូវបានចំណុចបុគ្គលិកដែលមានគុណភាពខ្ពស់ និងជំនាញចម្លេះ ត្រូវបានដំឡើងឡើងសេចក្តីត្រូវការរបស់អ្នកដំឡើ និងសេវាដែលផ្តល់ឱ្យ		
៤.	ឯកសញ្ញានេះ បុគ្គលិកត្រូវប្រកាន់ខ្សោយរបៀបបន្ថែមការស្វែកចាកចំរបស់មូលដ្ឋានសុខភាពាល		
៥.	ប្រព័ន្ធការិយាណៃស្អាតដែករាយ		
៦.	វិញ្ញាបនបត្រពិនិត្យការិយាយសម្រាប់		
បុគ្គលិក		ចំនួន	ស្រី
៧.	អង្គបណ្ឌិតនៅខេត្តសៀមរាប..... ..... ..... ..... .....		
៨.	អង្គបណ្ឌិតនៅខេត្តបាត់ដំបាត់បន្ទាន់ខេត្ត		
៩.	អង្គបណ្ឌិតនៅខេត្ត		
១០.	ត្រូវទទួលឱ្យមិនមែន		
១១.	ឱ្យសេចក្តី		
១២.	ទន្លេបណ្ឌិត		
១៣.	ទន្លេទទួលឱ្យមិនមែន		
១៤.	ទន្លេគិលានុបង្ការ		
១៥.	អ្នកបច្ចេកទេសមន្ត្រីពិសោធន៍		
១៦.	ឯកសារបុគ្គលិក		

ក្រសួងពេទ្យ

៥



ស្រី

១៧.	ផ្ទបែបថែម		
១៨.	គិលានុបង្ហាក/គិលានុបង្ហាកយិកាមធ្យោម		
១៩.	គិលានុបង្ហាក/គិលានុបង្ហាកយិកាបថែម		
២០.	បុត្តិលិកចេរចយនុគិលានសង្គោះ		
២១.	អ្នកចំអិនមួប		
២២.	អ្នកបាតាកតក់		
២៣.	អ្នកសែនដីអ្នកជំនើ		
២៤.	បុត្តិលិកធ្វើងារ (...)		
<b>បុត្តិលិកសរុប</b>			



ក្រសួងពេទ្យជាតិ

៦


រូបភាព

### III. សេវាឌ្ឋានិតិ

#### ក. សេវាធេលូសាស្ត្រ និងសេវាមេទេសាស្ត្រ

##### ក.១. សេវាដែងសាស្ត្រ

ចរណ៍អ្នកជីវិ៍ (Patient Flow)



នាម

៧

ល.រ	បរិយាយ	មាន	ត្រាន
១.	អគ្គសញ្ញាណអ្នកជំងឺ៖ មានប្រព័ន្ធសម្រាប់កំណត់អគ្គសញ្ញាណរបស់អ្នកជំងឺ ឱ្យត្រីមក្រា		
២.	កំណត់ត្រាអេដ្ឋសាស្ត្រអ្នកជំងឺ កំណត់ត្រាអេដ្ឋសាស្ត្រអ្នកជំងឺត្រូវបានរក្សាទុកសម្រាប់ គ្រប់អ្នកជំងឺទាំងអស់ (ទាំងអ្នកជំងឺសម្រាកព្យាពាល និងអ្នកជំងឺរក្រា)		
៣.	លក្ខណៈវិនិច្ឆ័យនៃការដាក់ឱ្យសម្រាកពេទ្យ ការចេញពិមិនិរពេទ្យ និងការបញ្ចុន		
៤.	ពិធីសារ/គោលការណ៍ណែនាំជាតិ និងអនុរាជាតិស្តីពីការព្យាពាល		
៥.	ផ្ទេរកិច្ចការជំងឺ (ជំងឺបញ្ហាន ប្រើប្រាស់ និងជំងឺកទេស) Outpatient consultation (referral/general medicine/specialized services)		
	៥.១. ផ្ទេរនេះផ្តល់សេវាតែងទៅក្នុងបណ្តុះបណ្តាល ដោយមិនចាំបាច់សម្រាក ពេទ្យ ពិនិត្យសុខភាព បញ្ហាន សេវាដែលបានបញ្ជាក់ឡើង ការដាក់ឱ្យសម្រាកព្យាពាល គ្នានិងមនុស្សពេទ្យ ព្យាពាលដោយចែលនា។		
	៥.២. ត្រូវមានផ្ទេរបណ្តុះបណ្តាល ឬប្រើប្រាស់បណ្តុះបណ្តាល សម្រាប់ពិគ្រោះជំងឺ រក្សា អប់រំអ្នកជំងឺ និងចុះបញ្ជីកត់ត្រាប្រាក់សារអ្នកជំងឺ។		
	៥.៣. ជំងឺផ្ទេរសម្រាប់ក្រុងបណ្តុះបណ្តាល អ្នកជិគ្រោះជំងឺ ត្រូវដាក់ឱ្យសម្រាប់ពិគ្រោះជំងឺ។		
	៥.៤. សេវាត្រូវដាក់ឱ្យសម្រាប់ក្រុងបណ្តុះបណ្តាល តើមណូលសុខភាព។		
	៥.៥. មណូលសុខភាពត្រូវផ្តល់ពិនិត្យដោយមានព័ត៌មានមូលដ្ឋាននានា ជូចជាតិ Diagnosis, signs and symptoms, treatment ត្រូវបំជាមួយអ្នកជំងឺ។		
	៥.៦. កំណត់អ្នកជំងឺត្រូវដាក់ឱ្យសម្រាកពេទ្យ បុបញ្ញនៅផ្ទេរដោយមានការព្យាពាល ឬ បញ្ហានៅមនុស្សពេទ្យប៉ុណ្ណោះដោយត្រូវបានបញ្ជាក់។		
	.....		
៦.	ផ្ទេរជំងឺទូទៅមនុស្សពាល់ (General Medical Ward for Adults)		
៦.១.	សន្យាប់ និងប្រកាស់ (Coma and Convulsion)		
៦.២.	ស្អែក (Shock)		
៦.៣.	ការបើចាប់ (Pain)		
៦.៤.	ជំងឺត្រូវទូទៅ (Fever)		
៦.៥.	ជំងឺស្អែកការពាល (Bacteremia: Bacterial culture for treatment) (Septicemia: Bacterial culture for treatment)		
៦.៦.	ជំងឺទូទៅក្របាល (Anemia)		



	៦.៧. ការបញ្ចូលឈាម (Blood Transfusion: Usually related to surgery)	
	៦.៨. ជំងឺភេត្តុស (Tetanus)	
	៦.៩. ជំងឺរលាកក្បងមាត់ (Intrastomatitis)	
	៦.១០. ជំងឺរលាកប្រហោងដឹងSinusចិនស្តែរ (Severe Sinusitis)	
	៦.១១. ជំងឺរលាកទងសួគចិនស្តែរ (Severe Bronchitis)	
	៦.១២. ជំងឺរលាកដូវដីមលី (Upper Respiratory Tract Infections)	
	៦.១៣. ជំងឺរលាកសុពុត (Pneumonia)	
	៦.១៤. ជំងឺហើមសុពុត (Emphysema)	
	៦.១៥. ជំងឺហីត (Asthma)	
	៦.១៦. ជំងឺកត (Diarrhea)	
	៦.១៧. ជំងឺគ្រុនពោះអូន (Typhoid Fever)	
	៦.១៨. ជំងឺរលាកស្រាមខ្សោយ (Meningitis)	
	៦.១៩. ជំងឺកញ្ចោះវិតាវីន B1 (Vitamin B1 Deficiency)	
	៦.២០. ជំងឺខាន់លើឃឹង (Jaundice)	
	៦.២១. ជំងឺរលាកធ្លើមដែលបង្ករឡើងដោយមេណ៌បាក់តែវិ (Bacterial Hepatitis)	
	៦.២២. បុសឡើម៖ អាចទុកព្យាបាលបានប្រសិនបើអង្គភាពធមូច (Hepatitis Abscess: Can keep and treat if diameter is small)	
	៦.២៣. ជំងឺរលាកដូវបង្ករនាមលី (Upper Urinary Tract Infection: Pyelonephritis)	
	៦.២៤. ជំងឺរលាកដូវបង្ករនាមក្រោម Lower Urinary Tract Infection: Cystitis)	
	៦.២៥. ជំងឺខ្សោយបេះជុំដី (Heart Failure)	
	៦.២៦. ជំងឺផ្លូវដូត (Rabies: Declared case...)	
	៦.២៧. ជំងឺកតព្យាត (Infectious Diseases)	
	៦.២៨. ជំងឺ Rickettsiosis	
	៦.២៩. ជំងឺ Brucellosis	
	៦.៣០. ជំងឺ Leptospirosis	

ក្រសួងពេទ្យ



ស្រុក

	៦.៣១. ក្នុងឆ្នាក់យាម៖ បញ្ចូនបើសិនមានជលវិចាក... (Hemoptysis: refer if there are complications...)	
	៦.៣២. ជំងឺក្រពេញទីរឿង (Thyroid Disease)	
	៦.៣៣. ជំងឺពុលភាបារ៖ បញ្ចូនប្រសិនបើមានជលវិចាក... (Intoxications & Food poisoning: refer if there are complications...)	
	៦.៣៤. ជំងឺគ្រុនចាង្ហែង (Malaria)	
	៦.៣៥. ជំងឺគ្រុនយាម (Dengue)	
	៦.៣៦. ជំងឺហាងសិន (Leprosy)	
	៦.៣៧. ជំងឺអេដីស៊ មេរកអេដីស៊ (HIV/AIDS)	
	៦.៣៨. ជំងឺភ្លឹក (Eye Disease)	
	៦.៣៩. ជំងឺសើរស្សុក (Skin Disease)	
	៦.៤០. បញ្ជាជីផ្ទេរ (Dentistry Problem)	
	៦.៤១. ជំងឺ Helminthiasis	
	៦.៤២. ជំងឺ Filariasis	
	៦.៤៣. ជំងឺ Schistosomiasis	
	៦.៤៤. ជំងឺលើសសម្ងាត់យាម (Hypertensions: any complication)	
	៦.៤៥. ជំងឺរលាក និងជំងឺក្រពេល៖ បញ្ចូនទៅ P3 បើសិនត្រូវការអនុវត្តន៍វេភាត (Gastritis and Ulcer: refer to P3 if needed surgery)	
	៦.៤៦. ជំងឺក្រិនធ្វើម និងទាថេក (Cirrhosis and Ascites)	
	៦.៤៧. ជំងឺរលាកធ្វើក្រមាយពេល៖ បញ្ចូនទៅបើសិនមានជលវិចាក... (Pelvic Inflammatory Disease: refer if there are Complication...)	
	៦.៤៨. ជំងឺរលាកប្រុស្តាត (Prostatitis)	
	៦.៤៩. ជំងឺគ្រុសតម្រងនោម (Kidney Stone)	
	៦.៥០. ជំងឺកាមរោគ (STD: Sexually Transmitted Disease)	



ក្រសួង  
សាធារណការ  
សាខាអភិវឌ្ឍន៍

៦.៥១.	ជំនួយ Valve របស់បេដ:ជូង (Echocardiography): ត្រូវបញ្ចានទៅមន្ត្រីរពទេរកទេសបន្ទាប់ពីធ្វើការព្យាពាលសង្គា:ជំហានជូង (MR: Mitrail Valve Regurgitation, MS: Mitrail Valve Stenosis, AS: Aortic Valve Stenosis, AR: Aortic Valve Regurgitation: refer to specialty hospital after resuscitation and treatment)	
៦.៥២.	ជំនួយស្មោះសរសែណុមបេដ:ជូង: ត្រូវបញ្ចានទៅមន្ត្រីរពទេរកទេសបន្ទាប់ពីធ្វើការព្យាពាលសង្គា:ជំហានជូង (Myocardial Infarction: refer to specialty hospital after resuscitation and treatment)	
៦.៥៣.	ជំនួយរលាកស្រាមបេដ:ជូង: ត្រូវបញ្ចានទៅមន្ត្រីរពទេរកទេសបន្ទាប់ពីធ្វើការព្យាពាលសង្គា:ជំហានជូង (Pericarditis: refer to specialty hospital after resuscitation and treatment)	
៦.៥៤.	ជំនួយចុកកុងត្រូង: ត្រូវបញ្ចានទៅមន្ត្រីរពទេរកទេសបន្ទាប់ពីធ្វើការព្យាពាលសង្គា:ជំហានជូង (Angina: refer to specialty hospital after resuscitation and treatment)	
៦.៥៥.	ជំនួយគិតិចង្ចាក់បេដ:ជូង: ត្រូវបញ្ចានទៅមន្ត្រីរពទេរកទេសបន្ទាប់ពីធ្វើការព្យាពាលសង្គា:ជំហានជូង (Cardiac rhythm disturbances: refer to specialty hospital after resuscitation and treatment)	
៦.៥៦.	ជំនួយទោះផ្លូវ (Diabetes)	
៦.៥៧.	ការហូលយាមតាមបំពាយអាហារ: បញ្ចានដោយប្រុងប្រយ័ត្ន (Bleeding Digestive Tract: refer with strict care)	
៦.៥៨.	ជំនួយរលាកលំពេងស្រួចស្រាល់ (Acute Pancreatitis)	
៦.៥៩.	ជំនួយរលាកចំង់ប្រមាត់ (Cholecystitis)	
៦.៥១០.	ជំនួយរលាកតម្រងនោមស្រួចស្រាល់ (AGN: Acute Glomerulonephritis)	
៦.៥១១.	ជំនួយទោះប្រើ (Nephrotic Syndrome)	
៦.៥១២.	ជំនួយរលាកសន្នាក់ស្រួចស្រាល់ (AAR: Acute Arthritis Rheumatism)	
៦.៥១៣.	ជំនួយរលាកសន្នាក់ប្រើនៅក្នុង (Polyarthritis)	

	៦.៦៤. ជំងឺកក្សងស្រាមស្អត (Pleurisy)	
	៦.៦៥. ជំងឺខ្សោតក្សងស្រាមស្អត (Pneumothorax)	
	៦.៦៦. ជំងឺបុសស្អត (Pulmonary Abscess)	
	៦.៦៧. ជំងឺភម្លលដោយសារអីម (Amoebic Dysentery)	
	.....	
៧.	ផ្ទៃកព្យាបាលដោយចលនា៖ (Kinesitherapy/Physiotherapy ward)	
	៧.១. ការព្យាបាលដោយចលនានៅផ្ទៃកក្រោយរោះកាត់ និងគ្រោះគ្រោ (Post-surgery and traumatology by physiotherapy)	
	៧.១.១. ជលវិបាកនៃការសម្រាកលើក្រុយ (Complications of long time in bed)	
	៧.១.២. គ្រួច និងភ្លាត់ស្សាត់ (Sprain and dislocation)	
	៧.១.៣. ការប៉ែះទឹនចាសច័ង និងតុងដុង (Tendon and muscular traumatism)	
	៧.១.៤. ជលវិបាកនៃការលាក (Complication of burning)	
	៧.១.៥. កាត់អវេយវេ (Amputation)	
	៧.១.៦. បាក់ឆ្លើងអវេយវេ (Fracture of Limbs)	
	៧.១.៧. ការប៉ែះទឹនក្បាល (Cranial Traumatism)	
	៧.១.៨. រោះកាត់ផ្ទៃកដើម្បីង (Chest surgery)	
	៧.១.៩. ប៉ែះទឹនឆ្លើងខ្ពង (Traumatism of vertebral columns)	
	៧.២. ការព្យាបាលដោយចលនានៅផ្ទៃកជំងឺទូទៅ (General medical physiotherapy ward)	
	៧.២.១. សរវេសប្រសាធ (NEUROLOGY)	
	៧.២.១.១. លើសរេស (Neuralgia)	
	៧.២.១.២. សិរិតសាទច័ង (Amyotrophic)	
	៧.២.១.៣. ការចុះខ្សាយកំណាំងសាទច័ង (Dystrophies)	
	៧.២.១.៤. រលាកសរៀសស្រាវីក (Sciatic inflammation)	
	៧.២.១.៥. ស្សាប់មួយចំហៀងខ្ពន (Hemiplegia)	
	៧.២.១.៦. ស្សាប់មួយកំណាតខ្ពន (Paraplegia)	
	៧.២.១.៧. ស្សាប់អវេយវេទាំងបូន (Quadriplegia)	
	៧.២.១.៨. ទិនសរៀសប្រសាធជាយិង (Peripheral Paralysis)	

	៧.២.១.៤. គ្រុនសិតិដៃដី (Polio)	
	៧.២.១.៩០. របែងផើងខ្សោង (Pott's disease)	
	៧.២.១.៩១. សន្នូប់ (Coma)	
	៧.២.១.៩២. ហាងសិន (Leprosy)	
	៧.២.១.៩៣. ជំងឺបាតិដីសុន (Parkinson Disease)	
	៧.២.១.៩៤. វិបត្តការដី (Walking trouble)	
	៧.២.១.៩៥. ទឹនសាប់មុខ (Facial Paralysis)	
	៧.២.១.៩៦. កក្រាកកែវចក (Spasmodic Sprained Neck)	
	៧.២.១.៩៧. លើសាប់ដុំ (Muscular Pain)	
	៧.២.១.៩៨. ជំងឺព្យាកនោមទាក់ទងនឹងប្រព័ន្ធសរស់ស្របសាច់ (Bladder Neurological)	
៧.២.២.	<b>អ៊ីកក្រប់ខិក (ORTHOPEDICS)</b>	
	៧.២.២.១. តាំងសន្លាក់ (Articular immobilization)	
	៧.២.២.២. កែវចក (Scoliosis)	
	៧.២.២.៣. កោងផើងខ្សោង ឬនឹងផើងខ្សោង (Kyphosis, Lordosis)	
	៧.២.២.៤. ខុចទម្រង់អរ៉ែយ៉ែ (Deformation of the limbs)	
	៧.២.២.៥. ធើងខ្សោ (Equine clubfoot Varus)	
	៧.២.២.៦. ជំណើរបាត់សៀវភៅ (Lameness)	
	៧.២.២.៧. សម្ងាក (Scar)	
៧.២.៣.	<b>សរសឡ្តោះហ្មិក (LYMPHATIC VESSELS)</b>	
	៧.២.៣.១. វិបត្តជំណើរឡ្តោះហ្មិក (Trouble of lymphatic circulation)	
	៧.២.៣.២. ហើមដោយសារឡ្តោះ (Lymphatic edema)	
	៧.២.៣.៣. រលាកសរស់នៅ (Phlebitis)	
៧.២.៤.	<b>ជំងឺស្អុត (Lungs Disease)</b>	
	៧.២.៤.១. ទីកក្រុងក្រោមស្អុត (Pleurisy)	
	៧.២.៤.២. រលាកទងស្អុតក្នុង (Chronic bronchitis)	
	៧.២.៤.៣. របែងស្អុត (Pulmonary Tuberculosis)	
	៧.២.៤.៤. បីក (Asthma)	



	៧.២.៤.៥. ហើមស្សុត (Pneumonia)	
	៧.២.៤.៦. រលាកទងស្សុត និងសាប់ស្សុត (Bronchopneumonia)	
	៧.២.៤.៧. វិកទងស្សុត (Bronchiectasis)	
	៧.២.៤.៨. ស្ម័គមចងស្សុត (Atelectasis)	
	៧.២.៤.៩. ខ្សោចក្នងក្រាមស្សុត (Pneumothorax)	
	៧.២.៥. ជំដឺសន្តាក់ (Articular Disease)	
	៧.២.៥.១. ភាពលើសនៃទឹកសន្តាក់ (Hydroarthrosis/Joint effusion)	
	៧.២.៥.២. រលាកសន្តាក់ជាយមានមេរក (Septic arthritis)	
	៧.២.៥.៣. រលាក និងគំសរែសដ្ឋីងូង (Spondylarthritis ankylose)	
	៧.២.៥.៤. រលាកសន្តាក់ប្រើន (Rheumatic Poly arthritis)	
	៧.២.៥.៥. ស្ថានភាពរលាកសន្តាក់រុាវី (Evolutionary chronic arthritis)	
	៧.២.៥.៦. រលាកសន្តាកស្ថាប្រជូរ និងស្ទើ (Scapulohumeral Periarthritis)	
	៧.២.៥.៧. ឈើសន្តាក់ (Arthragia)	
	៧.២.៥.៨. ឈើ ចង្វែះ ូង ក (Lumbago, Dorsal pain, Cervical pain)	
	៧.២.៥.៩. រលាកពងិដុង (Tendinitis)	
	៧.២.៥.១០. ហើមស្ទា និងឈើចុងដែ (Algoneurodystrophy: Shoulder swelling and finger pain)	
៧.៣.	ការព្យាបាលជាយចលនានៅផ្ទៃកជីកម្មរ (Pediatric physiotherapy ward)	
៧.៣.១.	បាក់បែកដីង់ ព្យាបាលជាយចលនា ក្រាយវេជ្ជការ (Traumatology: Post-operative kinetic therapy)	
៧.៣.១.១.	បាក់ដីង (Fracture)	
៧.៣.១.២.	ការគ្រចច (Sprain)	
៧.៣.១.៣.	ការភ្លាក់ ប្រថ្ងៃ៖ (Dislocation)	
៧.៣.១.៤.	ការប៉ែទិន្នន័យសាប់ដុំ (Muscular Traumatism)	
៧.៣.១.៥.	ជលវិបាកនៃការរលាក (កម្រិតទី១ផ្ទៃរលាកមិនលើសពី៣០%) (Burning complication first degree under 30%)	
៧.៣.១.៦.	សម្ងាក់ (Scar)	
៧.៣.១.៧.	អ៊ូទូរប័ណ្ណិក (ORTHOPEDICS)	



ក្រសួងសាធារណការ

១៤

ស្រី

	ព.៣.២.១. ពិការភាពអវរយវរ៉ែតិកំណើត (Congenital Malformations of limbs)	
	ព.៣.២.២. ជ្រូចដឹងខ្សោន (Scoliosis)	
	ព.៣.២.៣. ខ្សោងកៅង (Cyphose)	
	ព.៣.២.៤. ក្រៀងកពិកំណើត (Congenital Torticollis)	
	ព.៣.២.៥. ប្រជុំភាពសញ្ញាសេវបែលទី (Cerebral Syndrome)	
	ព.៣.២.៦. ទិនាក់កណ្តាលខ្សោន (Paraplegia)	
	ព.៣.២.៧. ទិនអវរយវេទាបុន្យ (Quadriplegia, Spinal bifida)	
	ព.៣.២.៨. ទិនមួយចំហៀងខ្សោន (Hemiplegia)	
	ព.៣.២.៩. សន្យប់ (Coma)	
	ព.៣.២.១០. ប៉ះទឹនចក្ខាល (Cranial Traumatism)	
	ព.៣.២.១១. ការប៉ះទឹនចិត្តសុស ប្រាស្រាល (Affect on Brachial Plexus)	
	ព.៣.២.១២. ទិនសរស់ប្រសាទជាយជាន (Peripheral Paralysis)	
	ព.៣.៣. ជំនឿសន្សាក់ (Articular Disease)	
	ព.៣.៣.១. រលាកសន្សាក់ដឹងខ្សោងបណ្តាលឡើគោង (Spondylarthritis ankylosing)	
	ព.៣.៣.២. រលាកសន្សាក់ (Arthritis)	
	ព.៣.៣.៣. ជំនឿ Algoneurodystrophy (Shoulder swelling and finger pain)	
	ព.៣.៣.៤. រលាកសរស់កងិំង (Tendonitis)	
	ព.៣.៣.៥. លើខ្សោន (Dorsalgia)	
	ព.៣.៣.៦. លើចង្វោះ (Lumbago)	
	ព.៣.៣.៧. លើសរស់ប្រសាទត្រួយការ (Crural nerve pain)	
	ព.៣.៤. ជំនឿស្អាត (Lungs Disease: Severe Chronic Complication)	
	ព.៣.៥.១. ជំនឿទងស្អាត (Bronchial disease)	
	ព.៣.៥.២. ជំនឿសាថ់ស្អាត (Pneumonia)	
	ព.៣.៥. ជំនឿលើទារក (Neonatal Disease)	
	ព.៣.៥.១. ជំនឿរលាកខ្សោនក្ខាល (Encephalopathy)	
	ព.៣.៥.២. ពិការខ្សោនក្ខាល (Cerebral Paralysis)	
	ព.៣.៥.៣. សន្យប់ (Coma)	

	៧.៣.៥. រលាកក្រសាមុខ (Meningitis)	
	៧.៤. ការព្យាពាលដោយចលនាថែវផ្ទើកសម្បទ និងហេតគ្រឹះ (Gynecology & Obstetric physiotherapy ward)	
	៧.៤.១. មុន និងក្រាយសម្រាលក្នុង (ANC: Antenatal Care & PNC: Post-natal Care)	
	៧.៤.២. ក្រាយវេភាត (Post Operation)	
	.....	
៨.	ផ្ទើកសង្ឃោះបន្ទាន់ និងសង្ឃោះបញ្ចូន (Emergency and Referral)	
	៨.១. ផ្ទើកសង្ឃោះបន្ទាន់ (Emergency Ward)	
	៨.១.១. ត្រូវមានលទ្ធភាពសង្ឃោះបន្ទាន់ចំពោះជំនួយអ្នកស្ថានភាពចូលចេញ - ត្រូវមានលទ្ធភាពសង្ឃោះបន្ទាន់ចំពោះជំនួយអ្នកស្ថានភាពចូលចេញ - សេវាដែលផ្តល់ជំនួយអ្នកសង្ឃោះបន្ទាន់ ដែលមានភាពស្ថានភាពរបស់ផ្ទើក - ត្រូវមានគ្រឿទេរមានបទពិសោធន៍ ផ្ទើកសង្ឃោះបន្ទាន់ និងទទួលខុសត្រូវសេវា ក្នុងសង្ឃោះបន្ទាន់ - មានគិតលានុប្បែក/គិតលានុប្បែកយិកទទួលបន្ទុកការរំចំអ្នកជំនួយ - សេវា ២៤/២៤ម៉ោង - ទទួលអ្នកជំនួយសម្រាកទេទៀត និង បញ្ចូនអ្នកជំនួយចេញ - មានសេវាសង្ឃោះបន្ទាន់តាំង និងកំណត់ការទទួលខុសត្រូវចំពោះការងាយ - សង្ឃោះផ្ទើកជំនួយស្ថុត និងបេះដុងនៅក្នុងមន្ទីរទេទៀត - អ្នកជំនួយដែលចេញពីផ្ទើកសង្ឃោះបន្ទាន់ ត្រូវធ្វើការតែម្ដាលថ្ងៃទាំងម៉ោង និងលាយ លក្ខអក្សរចំពោះស្ថានភាពជំនួយបេស់គ្រឹះ បេបនៃការព្យាពាល និងការគាម ជាន មិនត្រូវបានប្រើបាន ហើយកិច្ចការទាំងនេះ ត្រូវកំណត់បញ្ហាបន្ទុលទៅក្នុងឯក សារផ្ទើសាស្ត្រ របស់អ្នកជំនួយដោយ	
	.....	
	៨.២. សង្ឃោះបញ្ចូន (Referral service)	
	៨.២.១. ផ្តល់សេវាសង្ឃោះបន្ទាន់ បុន្ណែមាមស្ថានភាពអ្នកជំនួយត្រូវការបច្ចេកទេស សង្ឃោះហូសពីសមត្ថភាពរបស់មន្ទីរទេទៀត ត្រូវធ្វើការបញ្ចូនអ្នកជំនួយទៅកាន់មូលដ្ឋាន សុខភិបាលដែលមានសមត្ថភាពខ្ពស់ជាង។ - ដោយមានឯកសារបញ្ហា និងបុគ្គលិកសុខភិបាលអមការបញ្ហា។	

		៤.២.២. ក្រុមបម្រើសវារចយន្តគិតលានសង្គោះ២៥/២៥ម៉ោង (អ្នកបើកហរ គិតាន និ ប្បដ្ឋាក នុប្បដ្ឋាកយិក)	
		៤.២.៣. រថយន្តគិតលានសង្គោះ ក្រោមប្រព័ការ២៥/២៥ម៉ោង (Emergency Ambulance) និងក្រុមបានច្បាប់អនុញ្ញាតពីក្រសួងពាក់ព័ន្ធ។	
សមាសធាតុ (Specifications)			
គ្រចំ យន្ត (Ambu- lance Body)	១.២ យន្ត (Amb- ulance)	ប្រភេទក្នុ (Type of body)	រថយន្តដីនមានជំបូលខ្ពស់ (Van with high station wagon)
		-ម៉ាសីន (Engine)	ប្រើម៉ាសិត (Diesel)
		-ទំហំពីស្តី (Power)	៣០០០ CC ប្រចាំជាង (3000cc or Bigger)
		-កង់រថយន្ត (Tires)	រថយន្តប្រើកង់ទាំងបូន (4 wheel drive)
		-Transmission	៥ Speed manual
		-ចំណុះប្រែង (Fuel content)	៦០ លីត្រ ប្រចើនជាង (60 liters or more)
		-ចង្ចឹត (Steering wheel)	ចង្ចឹតនៅខាងឆ្វេង មានបុម (Left steering wheel with pump)
		-ម៉ាសីនត្រជាក់ (Air Conditioning)	បញ្ចាក់ដោយដែល ប្រជាយស្តីយប្រវត្តិ (Manual or automatic)
			ប្រព័ន្ធបំពងខ្សោល៖ សម្រាប់ទាំងផ្ទៀក បន្ទប់អ្នកបើកហរ និងផ្ទៀកបន្ទប់អ្នកជំងឺ (Air tube system: in both a driving cabinet and a patient cabinet)
		-ចំណុះកន្លែងអង្គយ (Seat)	ខាងមុខ២ ប្រព័ន្ធក់ (2 or 3 in the front)
			ខាងក្រោយ ២នាក់ ប្រចើនជាង (2 or more at the back)
		-ទ្វារ (Door)	ខាងមុខសម្រាប់អ្នកបើកហរ :....ទ្វារពីរ នៅ.....សង្គខាង (Front cabinet for driver: two door in the front)



		-កង់សីគ្គ (Spare tire)	កង់សីគ្គទៅ (Spare tire)	
		-ឧបករណ៍ដឹកសមុល ឡាន (Car repair equipment)	ឧបករណ៍មួយឈូតជាស្ថាដារ (One standard set)	
		-អំពុលភ្លើង (Light lamp)	ខាងមុខសម្រាប់អ្នកបីកហរ: អំពុលភ្លើងសវេសជាស្ថាដារ (One for the driving cabinet)	
			ខាងក្រោមសម្រាប់អ្នកជំនើះ អំពុលវិមានពេលវេលាឌៃជំ (White long lamp for patient cabinet)	
		-ពណ៌ (Color)	ពណ៌ស (White)	
	២. ក្រើង បន្ទាប់ នូវ Spare parts	-អំពុលភ្លើងវិលទោលី ជំបុល (Emergency lamp on the roof)		
		-សេវ៉ីនប្រើអតិសនី (Electronic siren)		
		-មិក្សអំពី និងប្រជាប់ បំពុំសំលេង (Microphone, amplifier and loudspeaker)		
		-វិទ្យទាក់ទង (Radio communication)	រហូតដែលបានប្រើបាន មន្ត្រីនទ្រព្យ (The same frequency as in the hospital)	
		-ទំព័រសេរីម (Infusion Hook)	ទំព័រសេរីមមួយ ឬច្រើនជាន់ សម្រាប់ជាក់សេរីម (One or more)	
		-ឧបករណ៍ពន្លតភ្លើង (Fire Extinguishers)		



			-ICOM ដាប់ឡើង ឡាត (ICOM fixed to the car)		
	៣.ឧបករ ណ៍ផ្លូវ សាស្ត្រ (Medical Equipment)	-កញ្ចប់សម្រាងបន្ទាន់ (Emergency Package)	ម៉ាស់ជាក់អុកសីសែន បំពង់ សម្រាប់ជាក់ច្រម៖ កំព្យួន តាំង កូន កំបិតបិសី ដែលប្រើបែីយោទាត់ ចោល កំប្រស កោសិសម្រាប់គីត ដើម្បីដៃ បំពង់កានុលសម្រាប់ជាក់ មាត់ (Oxygen mask, Nasal tube, scissors, pincer, knife, oral canal)		
		-បន្ទប់ជាក់ឧបករណ៍ (Equipment storage)			
		-ត្រួតសែង (Stretcher)	មានដើង ៤ដើងអាចបត់បាន មាន ខ្សែក្រកាត់សុវត្ថិភាព (With four legs, can be folded, and with safety belt)		
		-ប្រជាប់បីតស្សេះ និង ប្រជាប់ប្រជាបន្ទាប់បន្ទំ (Aspirator and accessories)	Can be used with an opening and water holder		
		-បំពង់អុកសីសែន (Oxygen tube)	2 for ten liters with an opening and water holder		
		-ស្អែស្អុប មានក្បាល ពី២ (Stethoscope with two heads)			
		-ប្រជាប់ភស់សំពាង លយា(Sphygmomanometer)	Aneroid		
		-ទោរមូលម៉ែត្រ (Thermometer)	ប្រើខ្លឹមិថុល (Digital)		



ក្រសួងពេទ្យ

១៩

ឯ

		-ប្រជាប់សង្ឃោះចលន បេ:ដូង និងស្អុត (Equipment for saving heart and lung)	ស្វែរក់ អំបី និងម៉ាស់ (Manual and mask)		
		-ប្រជាប់ម៉ឺនបំពង់ សំឡែង (Equipment for checking loud speaker)			
		-Artells ប្រជាប់អមដៃ ជាក់សេរីម			
		-ពូក			
		-Folding pole type sub stretcher			
		-Cervical collars ប្រជាប់ជាក់អបក			
៤.	ផ្ទួកប្រព័ន្ធខ័ណ្ឌ បុសង្គោះជំងឺកម្រិតធំ (General/polyvalent Intensive Care Unit)	ផ្ទួកប្រព័ន្ធខ័ណ្ឌ មានប្រព័ន្ធប្រភេទទៅតាមគម្រោករបស់មន្ត្រីរដទៃ ដូចជា៖			
		៤.១. សង្គោះជំងឺខ្ពស់កម្រិតធំ (General/polyvalent ICU)			
		៤.២. សង្គោះជំងឺប្រព័ន្ធប្រសាខកម្រិតធំ (Neuro ICU)			
		៤.៣. សង្គោះជំងឺសវេសហេ:ដូងកម្រិតធំ (Coronary care ICU)			
		.....			
		.....			
៩០.	ផ្ទួកជំងឺកុមារ (Pediatric Ward)	- ផ្ទួកជំងឺកុមារផ្តល់ការពិនិត្យ ព្យាពាលថែទាំដល់ទារក និងកុមារព្យមទាំង ផ្តល់ប្រើក្រា និងការអប់រំសុខភាពដល់ខិតកម្មាយកុមារ និងទារក។			
		- តារាងខាងក្រោមនេះ បង្ហាញអំពីប្រភេទជំងឺកុមារ ដែលត្រូវផ្តល់ឱ្យទៅតាម កម្រិតនៃមន្ត្រីរដទៃបង្កើតនិមួយ។			
		៩០.១. តារាងសង្គោះបន្ទាន់របស់ផ្ទួកជំងឺកុមារ (Pediatric emergency care table)			
		៩០.២. ការជួយសង្គោះទារកដែលទើបនឹងកើត (Neonatal Resuscitation)			
	៩០.៣. ការងារថែទាំទារកជាប្រចាំ (Routine Neonatal Care)				



ក្រសួងសាធារណការ

២០

រូប / ត

	១០.៤. ការឆ្លងកែតដែលបណ្តាលមកពី បាក់គេរីថ្នស់ថ្នរចំពោះកុមារអាយុពីចាប់២ ខែ (Severe Bacterial Infections on infants less than 2 months)	
១០.៥.	ជំងឺតេតាណុសចំពោះទាក់ទើនីងកើត (Neonatal Tetanus)	
១០.៦.	ជំងឺរលាកទងស្សុត ចំពោះកុមារអាយុពី២ខែ ដល់ ៥ឆ្នាំ (Bronchopneumopathy on infants from 2 months to 5 years)	
១០.៧.	ការទទួលបន្ទុកពិនិត្យព្យាបាលចំពោះកុមារដែលមានការពិបាកក្នុងការដែកជំងឺម (Dyspnea case Managements)	
១០.៨.	ការទទួលបន្ទុកពិនិត្យព្យាបាលចំពោះកុមារដែលមានជំងឺផ្លូវដែកជំងឺម (Respiratory Infection Case Management for Infants)	
១០.៩.	ជំងឺរលាកស្សុត ដោយមេកែតស្សាបីទ្វកក (Pleuro-pulmonary Staphylococcal Infections)	
១០.១០.	ជំងឺរលាកសាប់ដុំ (Myositis)	
១០.១១.	ជំងឺកង្វៈអាហាររួបត្ថម្លៃថ្នស់ថ្នរ (Severe Malnutrition)	
១០.១២.	ជំងឺរលាកពម្រងនោមច្បែនថ្នរ (Chronic Nephritis)	
១០.១៣.	ប្រជុំកែតសញ្ញានៃពម្រងនោម (Nephritic Syndromes)	
១០.១៤.	ជំងឺក្រឹង (Measles)	
១០.១៥.	ជំងឺក្តុកមាន់ (Whooping Cough)	
១០.១៦.	ជំងឺស្តិតដែស្តិតដើង (Polio)	
១០.១៧.	ជំងឺគ្រឿនឈាម (Dengue Hemorrhagic)	
១០.១៨.	ជំងឺគ្រឿនចាង (Malaria)	
១០.១៩.	ជំងឺរបែង (Tuberculosis)	
១០.២០.	ជំងឺភាគ (Acute Diarrhea)	
១០.២១.	ជំងឺរលាកក្រុងខ្សោ (Meningitis)	
១០.២២.	ជំងឺរលាកខ្សោរក្បាល (Encephalitis)	
១០.២៣.	ជំងឺរលាកសៀវភៅ (Dermatitis)	
១០.២៤.	ជំងឺស្រឡាញទេន (Mumps)	
១០.២៥.	ជំងឺអុតស្សាយ (Chicken Pox)	
១០.២៦.	ជំងឺទីក្នុងស្រាមស្សុត (Pleurisy)	
១០.២៧.	ជំងឺមេកែតក្នុងឈាម (Septicemia)	

	៩០.៤៨. ជំងឺរលាកត្រឹមដោយសារអាមីប (Amebic Hepatitis)		
	៩០.៤៩. ជំងឺបេរីបេរីបេ:ជុង (Heart Beriberi)		
	៩០.៥០. ជំងឺរលាកតាំងនោមស្របស្រាវ (Acute Glomerulonephritis)		
	៩០.៥១. កាតុល (Intoxication & Food Poisoning)		
	៩០.៥២. ជំងឺ Idiopathic thrombocytopenic purpura		
	៩០.៥៣. ជំងឺទូទៅត្រាប់ណាមគ្របាម (Anemia)		
	៩០.៥៤. ជំងឺឱកសនិយម និងការព្យាពាលដោយប្រើប្រាស់បិសចែន្ទាផិវិត (Opportunistic Infection/Antiretroviral Therapy)		
	៩០.៥៥. សមារណភកម្មនៃការទទួលបន្ទុកបន្ទុកពិនិត្យព្យាពាលដោយចលនា (IMCI: Integrated Management Childhood Illness)		
	៩០.៥៦. ការព្យាពាលដោយចលនា (Kinetic Therapy/Physiotherapy)		
	៩០.៥៧. ជំងឺគ្រឿនពោះវិក (Typhoid Fever)		
	.....		
១១.	<b>ផ្ទៃកសល្យសាស្ត្រ (Surgery Ward)</b>		
	១១.១. ការចាញ់ និងបង្កូរបុសលើផ្ទៃស្សុក (Incision and drainage of superficial abscess)		
	១១.២. ការដែរបុសដឹងមួយ ការវេសល្យសាស្ត្រតូច (Normal suture & Minor operation)		
	១១.៣. កាត់ច្បែកស្សុកចុងលិងឱ្យពន្លាត់បាន (Paraphimosis)		
	១១.៤. ការកាត់ស្សុកចុងលិងលើមនុស្សពេញឃើយ (Circumcision for adults)		
	១១.៥. ការថ្មីសម្ងាត់បុសដោយត្រាប់វេសវិរិទ្ធ (War wound dressing)		
	១១.៦. ការវេសយកចេញដំឡាតាំ ដំសេចាស់ ដំក្រោមស្សុក		
	១១.៧. ការទាញ និងការជាក់កំឱ្យមានចលនានៃការបាក់អវេ:យវេ:លី (Extension and immobilization of upper limbs)		
	១១.៨. ការទាញ និងការជាក់កំឱ្យមានចលនានៃការបាក់អវេ:យវេ:ក្រម (Extension and immobilization of lower limbs)		
	១១.៩. ការទាញ និងការជាក់កំឱ្យមានចលនានៃការបាក់ចំហេ (Extension and immobilization of open fracture)		



ឯ/ខ

	១៩.១០. ការកែស្អីដី និងការបាក់ចំហារ (Osteitis and osteomyelitis curettage and Open Fracture)	
	១៩.១១. ការកាត់អវេយវេជ្ជៈជំថាល (អវេយវេជ្ជៈលើ និងអវេយវេជ្ជៈរាម) Amputation of limbs (Upper and lower limb)	
	១៩.១២. ការកាត់អវេយវេជ្ជៈយោះកូច (ម្រាមដៃ ម្រាមធី) Minor Surgery (Fingers, Toes)	
	១៩.១៣. ការបាក់សន្នាក់ដែលរលាកត្តានមេរក (Injection of non-microbe arthritis)	
	១៩.១៤. ការកាត់ខ្សោនពេះរៀនបេញ (Appendectomy)	
	១៩.១៥. ក្បានលូនដម្លកា (Simple Inguinal Hernia)	
	១៩.១៦. ការជាក់បំពង់បង្កួរពីស្រាមស្អែក (Drainage of pleura)	
	១៩.១៧. ចោះឆ្លាកនោម (Cystotomies)	
	១៩.១៨. ការនិភ័យនៅក្នុងស្រាមធម៌ និងការកាត់ដុំទីកចច្ចេ នៅលើមនុស្សពេញរីយ (Cooper's disease)	
	១៩.១៩. ការរួចបញ្ចូលនៃកន្លាលូត្រូច (Manual reduction of Prolapsed Rectum)	
	១៩.២០. ការដេរសរសវេ Tendon (Stitch of tendon)	
	១៩.២១. ការព្យាយាលការឆ្លងហេតុច្បាន់ច្បាន់អវេយវេជ្ជៈ (Treatment of severe infections on the limbs)	
	១៩.២២. រលាកស្រាមពេះ (Peritonitis)	
	១៩.២៣. ខ្សោះក្នុងពេះ (Abdominal Contusion)	
	១៩.២៤. ស្ទះពេះរៀនគូច (Intestinal Occlusion)	
	១៩.២៥. ជំនឿសុជន៍ (Breasts disease) -ជំនឿសុជន៍ដោយការបង្ករាគ (Breasts infection disease) -ជំនឿសុជន៍ដោយមានដុំ (Benign & Malignant)	
	.....	
១៩.	ផ្ទុកសម្បុទ និងហេតុស្អី (Gynecology & Obstetric Ward): ១៩.១. ផ្ទុកសម្បុទ (Obstetric Ward) ១៩.១.១. សេវាពន្លាកំណើត (Birth Spacing Service): ១៩.១.១.១. ពន្លាកំណើតតាមដម្លាតិ	



ក្រសួងសាធារណការ

២៣

ស្រី

	<p>១២.១.១.៤. ធន្តារកំណើតរយៈពេលខ្លឹះ ថ្វាំគ្រាប់ ផ្ទាំចាក់ និងស្រាមអនាំម៉ីយ (Contraception: Pill, Injection &amp; Condom)</p>	
	<p>១២.១.១.៥. ធន្តារកំណើតរយៈពេលវែង កងកុងស្សាន និងក្រាមសេយក (IUD &amp; Implant)</p>	
	<p>១២.១.១.៦. សេវាតន្តារកំណើតអចិន្តូយ៍ កាត់ដែស្សាន និងកាត់ផ្ទះបញ្ចាញមេដីវិកលួយាល (Tuboligation and Vasectomy)</p>	
	.....	
	<p><b>១២.១.២. សេវាផិនិត្យផ្ទៃពោះ (ANC &amp; PNC):</b></p>	
	<p>១២.១.២.១. ជំងឺខ្សែ:គ្រាប់ឈាមក្រហម (Anemia)</p>	
	<p>១២.១.២.២. ជំងឺលីសឈាមនៅពេលមានផ្ទៃពោះ (Hypertension during pregnancy):</p> <ul style="list-style-type: none"> <li>- បំរុងក្រឡាក្ស់ង អាចបើរើមានស្សែមសុុលហ្សាតដើម្បីបង្ហារការប្រកាស (Pre-Eclampsia: can use MgSO4 for Prevent Convulsion)</li> <li>- ក្រឡាក្ស់ង អាចបើរើមានស្សែមសុុលហ្សាតដើម្បីបញ្ចប់ការប្រកាស (Eclampsia: can use MgSO4 for Privant Convulsion)</li> </ul>	
	<p>១២.១.២.៣. ជំងឺគ្រឿនចាថ្ត់ ពេលមានគ្រឿន (Malaria during Pregnancy)</p>	
	<p>១២.១.២.៤. ការបុរុយាមតាមច្បាប់នៅពេលមានផ្ទៃពោះភាយ &lt;២៤ សប្តាហ៍ (Vaginal bleeding while pregnancy is less than 24 weeks)</p> <ul style="list-style-type: none"> <li>- ការគំរាយរលូត (Threatened abortion) *</li> <li>- រលូតដែលមិនអាចធ្វៀះសេវាបាន (Inevitable abortion) *</li> <li>- ការឈូនកុនដោយមានឆ្លងមេរក (Infected induced abortion) *</li> <li>- ការលូតដោយងកនង (Spontaneous abortion) *</li> <li>- ការមានគ្រឿនក្រោស្សាន (Ectopic Pregnancy) *</li> <li>- គ្រឿនកុនឯង (Molar Pregnancy) *</li> </ul>	
	<p><i>Note: * need 3 doctors for decide to abortion or refer</i></p>	
	<p>១២.១.២.៥. ការបុរុយាមក្រាយពេលផ្ទៃពោះភាយ &gt;២៤សប្តាហ៍ (Vaginal Bleeding while pregnancy is more than 24 weeks)</p>	



	<ul style="list-style-type: none"> <li>- សុកពំងមាត់ស្សន៍ (Placenta Previa)</li> <li>- សុករបីកមុនពេលសម្រាល (DPPNI: Pre-delivery dilatation of placenta)</li> <li>- រៀបកស្សន៍ (Rupture of uterus)</li> </ul>	
១២.១.២.៦.	<p>ការសម្រាលកូនមិនគ្រប់ទៅ ប្រសិនបើP2មានផ្ទុក ICU            Neonatal មិនគ្រែការបញ្ជី (Premature: If P2 have ICU            Neonatal ward no need to refer)</p>	
១២.១.២.៧.	ក្នុកច្រើនពេលមានផ្ទុកពោះ (Hyperemesis gravidarum)	
១២.១.២.៨.	ជំងឺស្សង់នៅប្រព័ន្ធឌីកនោម (Urinary tract infections)	
១២.១.២.៩.	ប្រជុំណែតសញ្ញាណក់សប្បហ្មខ្ពែះតាមទារមាស (Vaginal discharge syndrome)	
១២.១.២.១០.	សញ្ញាដំឡើប្រជាប់កែទ (Genital ulcer signs)	
១២.១.២.១១.	មេហោតអេដស៍ ជំងឺអេដស៍ (HIV/AIDS)	
១២.១.២.១២.	ជំងឺរបែងលើម្នាយ (Maternal Tuberculosis)	
១២.១.២.១៣.	បេកទីកក្រោះមុនពេលសម្រាល (Premature rupture of membrane)	
១២.១.២.១៤.	ការមានពីកក្រោះ ឬប្រើប្រាស់ប្រើប្រាស់ (Multiple or twin pregnancy)	
១២.១.២.១៥.	ទាកស្សាប់ក្នុងពោះ (Stillbirth)	
១២.១.២.១៦.	ជំងឺលើសសម្ងាត់យាម (Hypertension)	
១២.១.២.១៧.	ការក្រុយណែតក្រាយពេលសម្រាល (Postpartum infection)	
១២.១.២.១៨.	បញ្ហាលើប្រព័ន្ធឌីកនោម (Problems on urinary system)	
១២.១.២.១៩.	ស្ថានភាពនៃដោះ: (Status of Breasts)៖ <ul style="list-style-type: none"> <li>- ក្បាលដោះប្រែ: បុលី (Cracked/Sore nipples)</li> <li>- ក្បាលដោះលិច (Inverted nipples)</li> <li>- លាសដោះ (Engorged nipples)</li> <li>- រលាកដោះ (Mastitis)</li> <li>- បុសដោះ (Abscess of breasts)</li> </ul>	
១២.១.២.២០.	ការកាត់ និងដោឡារមាសឡើងវិញ (Episiotomy)	
១២.១.២.២១.	ក្រាយវិវាទ (Post Operation)	

ការអនុញ្ញាត

២៥

រូប



	<p>១២,១,៣, សេវាសម្រាលក្នុង (Delivery Service)៖</p> <p>១២,១,៣,១,ការសម្រាលក្នុងតាមដម្គុគ្នា និងមានអនុកតមន់បន្ថែម</p> <p>(Normal and Assisted Delivery)</p> <ul style="list-style-type: none"> <li>- ការសម្រាលក្នុងដម្គុគ្នា</li> <li>- ជំណាក់កាលរយៈយើតយុរ (Prolonged latent phase)</li> <li>- ជំណាក់កាលរយៈសកម្មយុរ (Prolonged active phase)</li> <li>- ការបែកទីកក្រោះឆាប់ (Premature Rupture of membrane)</li> <li>- ការបែកទីកក្រោះ (Rupture of membranes)</li> <li>- ការសម្រាលក្នុងមិនត្រូវបែក (Premature)</li> <li>- ការបូមទារកិ (Vacuum Extractor)</li> <li>- ទងសុកធ្លាក់មកមុនប្រសង់ពាស្យង (Placenta comes prior to presentation of the birth)</li> <li>- សុកពាំមាត់ស្ស្រន (Placenta previa)</li> <li>- ទងសុកធ្លាក់មុនទម្រង (Abruptio Placenta)</li> <li>- ក្រឡាក្រើង (Pre-Eclampsia)</li> <li>- ការបែកស្ស្រន (Rupture of Uterus)</li> <li>- ការបូរុណាមក្រាយពេលសម្រាល៖ ករណីបូរុណាមច្រើនបញ្ជី (Post-delivery hemorrhage: Severe bleeding needs to refer)</li> <li>- ការដែរស្ស្រនដែលរំហកដើម្បីធ្វើការយកតំណាម (Suture of ruptured uterus to stop bleeding)</li> <li>- ការដែរទ្ទារដែលរំហក កម្រិត១ កម្រិត២ (Suture of vaginal tear at level 1, level 2)</li> <li>- ការដែរទ្ទារមាសដែលរំហក កម្រិត៣ (Suture of anal tear at level 3)</li> </ul>
	<ul style="list-style-type: none"> <li>- ការដែរមាត់ស្ស្រនដែលរំហក (Suture of ruptured cervix)</li> <li>- ការកាត់ និងដែរទ្ទារមាសឡើងវិញ (Episiotomy)</li> <li>- ការបារចំលាក់សុក (Removal of Placenta)</li> </ul>
	.....
	<p>១២,១,៣,២, ការសម្រាលទម្រង់កើតមិនដម្គុគ្នាដោយខោកត់</p>

ក្រសួងសាធារណការ

២៩



ស្រី

	(Abnormal presentation of birth by C-Section)	
	- ទីងុំនូវ (Transverse presentation)	
	- ដើង ប្រុកចុ (Breech presentation)	
	- មុខ (Face presentation)	
	- ថ្ងៃសុ (Forehead presentation)	
	.....	
	<b>១២.១.៤. សេវាសង្គ័ះបន្ទាន់ផ្លូវសម្បត (Emergency Obstetric Service: CEmONC):</b>	
	១២.១.៤.១. អង់គេបីយុត្តិកិក ចាក់សាច់ជុំ និងសរស់សែន (Antibiotic by IM and IV)	
	១២.១.៤.២. អូកសុធម៌សុធម៌ ចាក់សាច់ជុំ និងសរស់សែន (Oxytocin: IM & IV)	
	១២.១.៤.៣. ឱសចប្រពាំងនឹងការប្រកាស ឬជាម៉ាញ្ញេសូមសុធម៌លហ្មត (Anti-convulsion drug such as MgSO4)	
	១២.១.៤.៤. ការទម្វាក់សុកដោយដៃ (Manual removal of Placenta)	
	១២.១.៤.៥. ការថែទាំក្រោយពេលវេលូត (Post-abortion care)	
	១២.១.៤.៦. ការសម្រាប់ក្នុងតាមច្បាប់មេសដោយមានខែករណី (ការប្រឈមដំប់) (Assisted Delivery)	
	១២.១.៤.៧. អនុវត្តការផ្លូវយកទីបនិនិងកែឱ្យជួរដោយដៃ (Neonatal resuscitation)	
	១២.១.៤.៨. សម្រាប់ក្នុងដោយរៀះកាត់ (C-Section)	
	១២.១.៤.៩. ការបញ្ចូលឈាម (Blood Transfusion)	
	.....	
	<b>១២.១.៥. ការថែទាំទាក់ ការគ្រប់គ្រងជាប្រចាំ (Neonatal Care, Routine Management)</b>	
	១២.១.៥.១. ការស្មោះនៅពេលកែឱ្យចូច (Asphyxia after birth)	
	១២.១.៥.២. កែឱ្យមិនគ្រប់ខេះ ប្រចាំងនៃមិនគ្រប់ (Premature/Low birth weight)	
	១២.១.៥.៣. ឆ្លងកែវធ្លន់ធ្លរដោយបាក់កែវ (Severe bacterial infections)	
	១២.១.៥.៤. គ្រជាក់ខ្ពស់ទាបជាងធម្មតា (Hypothermia)	

	១២.១.៥.៥. ជំងឺរលាកដ្ឋូវដែងដើមប្រចាំស្រាល (Acute Respiratory Infections) (*)		
	១២.១.៥.៦. ជំងឺក្រឹកក្រហម (Conjunctivitis) (*)		
	១២.១.៥.៧. ការឆ្លងភាគលីទងឃ្សិត (Umbilical cord infections)		
	១២.១.៥.៨. ការឆ្លងភាគលីទងឃ្សិតបន្ទីរកុំពោន្ធ (Neonatal infections)		
	១២.១.៥.៩. ខាន់លើង (ក្រាយទៅថ្មីមិនបាត់បញ្ជី) (Jaundice: not recover after 10 days refer) (*)		
	១២.១.៥.១០. ជំងឺកត (Diarrhea) (*)		
	១២.១.៥.១១. ជួយតន់ក្នុងមាត់ (Oral Fungus)		
	.....		
	<b>ចំណាំ (*) សហគារណ៍ធាយកដ្ឋីបណ្ឌិតភាគកុមារា</b>		
	<b>១៣.១. ផ្ទៃកភាគស្តី (Gynecology Ward):</b>		
	១២.២.១. ជុំសុដីន់ (Benign Breasts Tumor)		
	១២.២.២. មហាវិកសុដីន់ (Breasts Cancer)		
	១២.២.៣. ជុំដែស្បែន (Ovarian Cyst)		
	១២.២.៤. ជុំស្បែន (Uterine Fibroma)		
	១២.២.៥. ការកាត់ស្បែនចោលទាំងអស់ (Total Hysterectomy)		
	១២.២.៦. ការកាត់ដែស្បែន (Salpingectomy)		
	១២.២.៧. ការចោះដឹងលណាចិត្តាល (Craniotomy)		
	១២.២.៨. មហាវិកមាត់ស្បែន (Cervical cancer)		
	១២.២.៩. ការរំលួត ដោយបូម និងការកាសសំអាតស្បែន (Induced abortion by vacuum extractor or curettage)		
	១២.២.១០. ការធ្វើ Marsupialization of Bartholin cyst		
	១២.២.១១. ការធ្វើ Cauterization and Conization of Cervix		
	.....		
១៣.	<b>សាល់កាត់ (Operation Theater)</b>		
១៣.១.	<b>បន្ទប់ប្រសរម្បែកបំពាក់បុត្តិលិក (បុរស នាយី) Changing Room (Men, Women)</b>		
១៣.១.១.	<b>បន្ទប់ទីក បុរស និងនាយី (Bathroom Female &amp; Male)</b>		



	៣៣.១.២, បង្គង់អនាម័យ បុរស និងនារី (Toilet Female & Male)	
	៣៣.១.៣, ទូរសម្រៀកបំពាក់ងកជន បុរស និងនារី	
	<b>៣៣.២, បន្ទប់ត្រួរមិនកាត់ (Pre-operation Room)</b>	
	<b>៣៣.២.១, ផ្នែក A: បន្ទប់សម្រាប់អ្នកជីវិត (Section A: Room)</b>	
	៣៣.២.១.១, បន្ទប់ទីក បុរស និងនារី (Bathroom Female & Male)	
	៣៣.២.១.២, បង្គង់អនាម័យ បុរស និងនារី (Toilet Female & Male)	
	៣៣.២.១.៣, ទំហំអប្បរមាតាប់ពី១២ម៉ែត្រ <sup>២</sup> និងមានប្រភពទូទៅទំហំអាចចល់ត គ្រឿងអ្នកជីវិតចេញចូលបាន (Minimum size from 12m <sup>2</sup> with enough door space for movable beds)	
	៣៣.២.១.៤, ប្រព័ន្ធម៉ាសីនត្រជាក់មានដំណើរការល្អ (Functional air conditioning system)	
	៣៣.២.១.៥, ទូរសព្ទបុណ្យលាងដៃ (សាបូកវិក កន្លែងដូកដៃ ឲ្យសម្រាម Handbasin (Liquid soap, paper towel and bin)	
	<b>៣៣.២.២, ផ្នែក B: ឧបករណ៍ និងបច្ចុប្បន្ន (Section B: Equipment and Supplies)</b>	
	៣៣.២.២.១, ម៉ាសីនយកសញ្ញាណីវិត (Vital sign monitor)	
	៣៣.២.២.២, ឡទេជាក់តំបន់ចល់ត (ក្រណាក់ អាវសម្រាប់អ្នកជីវិត...ល) Equipment trolleys (linen, gown, ...etc)	
	៣៣.២.២.៣, អាវអៀម/មួក/ស្រាមធើង/ស៊ីវិតធើង (Gown/hat/socks/shoes)	
	៣៣.២.២.៤, រថាង (រំងនន បូបន្ទប់បុរសម្រៀកបំពាក់...) (ប្រសិនបើ ចាំបាច់) Patient Privacy screen (Optional)	
	៣៣.២.២.៥, ទូរដាក់សម្ងាត់ (Wardrobe)	
	<b>៣៣.៣, កន្លែងធ្វើអនាម័យដៃមុននៃកាត់ (Surgical Hand Scrub)</b>	
	៣៣.៣.១, ក្បាលូបីបីណោ (បើកដោយកែងដៃ បូជាន់ធើង បុស្សីយប្រវត្តិ) Water taps (elbow, foot, or automatic taps)	
	៣៣.៣.២, ទូរសព្ទបុណ្យលាងដៃជំនួយ (Big hand basins)	
	៣៣.៣.៣, ទីកស្តាតដែលមានប្រព័ន្ធចម្រោះ (សូមមើលស្ថាដារទី ៨) Filtered water (please see standard 8)	

ក្រសួងសាធារណការ

៩៩

ក្រសួងសាធារណការ

	១៣.៣.៤. សាបូលាងដែសម្ងាប់មេរភត (រវ) (Antibacterial hand washing liquid soap)	
	១៣.៣.៥. ប្រាស់ដុសដែ (Hand brush)	
	១៣.៥. បន្ទប់ជាក់សម្ងារសម្រាប់បម្រើការគ្នាចារអេឡិចត្រូនិក (ត្រូវនៅជាប់ ឬក្នុងការអេឡិចត្រូនិក) Operational Equipment Storage (must be next or near operation room)	
	១៣.៥.១. ឈុតសម្ងារអេឡិចត្រូនិក (Sterilized operation sets and packages)	
	១៣.៥.២. ផ្ទឹក CSSD (Central sterilization supplied department)	
	១៣.៥. បន្ទប់រះកាត់ (Operating Room)	
	១៣.៥.៣. ផ្ទឹក A: បន្ទប់ (Section A: Room)	
	១៣.៥.១.១. ប្រកចេញ ចូល សំរារអេឡិចត្រូនិក មុន និងក្រាយអេឡិចត្រូនិក	
	១៣.៥.១.២. ទំហំអប្បមាថាប់ពី ២៤ម៉ែត្រ និងមានប្រកចេញទំហំការចលន់តែត្រូវអ្នកជំនួយចេញចូលបាន (Minimum size from 24 m <sup>2</sup> with enough door space for movable beds)	
	១៣.៥.១.៣. កម្ពស់ពិធានយ៉ាងហេចណាស់ ២.៨ម៉ែត្រ (Ceiling high at least 2.8m)	
	១៣.៥.១.៤. មានបំពាក់ម៉ាសីនត្រជាក់ដែលដំណើរការណូ (Functional air conditioning system)	
	១៣.៥.១.៥. ទូ ប្រធើសម្រាប់ឱសច ឬសម្ងារចាំបាច់ (Equipment shelf or wardrobe)	
	១៣.៥.១.៦. កន្លែងសង្ឃ្រោះទាហក (សម្រាប់ផ្ទឹកសម្ងាត) Neonatal resuscitation table or corner (for Maternity Ward)	
	១៣.៥.២. ផ្ទឹក B: ឧបករណ៍ និងបរិញ្ញាធ (Section B: Equipment and Supplies)	
	១៣.៥.២.១. ម៉ាសីនតាមជានសញ្ញាផីតិក (Vital sign monitor)	
	១៣.៥.២.២. អកសីស៊ីសន (ប្រព័ន្ធបុងបិប) Oxygen (system or bottle)	
	១៣.៥.២.៣. ថ្វីងសិប់ដើម (Ambu bag)	
	១៣.៥.២.៤. ម៉ាសអកសីស៊ីសន (Oxygen mask)	
	១៣.៥.២.៥. ទ្វាក់ដុកសុប (Laryngoscope)	

	១៣.៥.២. ទូហោកាំងទុយបែ (Endotracheal tube)	
	១៣.៥.៣. ម៉ាសីនបូមស្វែស្ស (Suction machine)	
	១៣.៥.៤. ម៉ាសីនសណ្តែ (Anaesthesia machine)	
	១៣.៥.៥. គុរៈកាត់ដែលអាច លើតម្រវបាន (Adjustable operating table)	
	១៣.៥.៦.១០. ភ្លើងបំភីសប្រាប់រះកាត់ (Operating room light)	
	១៣.៥.៧.១១. ឡទេសប្រាប់គ្រួពនៃសណ្តែ (Anaesthetic drug trolley)	
	១៣.៥.៨.១២. គុជាក់សម្ងារ់កាត់ (Scrub table)	
	១៣.៥.៩.១៣. ទូរ ជាក់ឱសច និង បរិក្សារ (Drug and equipment Cabinet /storage)	
	១៣.៥.១៤. ផ្ទាំងបញ្ចាំងហើល ឬប្រព័ន្ធបញ្ចាំងខិជិថុល (ប្រសិនបើចាំបាច់) Filming screen or digital screen (Optional)	
	១៣.៥.១៥. ិសចសង្គ្រោះជីវិត និងសណ្តែ (សូមមើលតារាងិសច) Lifesaving medication (see table of medication)	
	១៣.៥.១៦. បំពង់ បុសុងធ្វើង ។ (Tubes)	
	១៣.៥.១៧. ឲឃុងសំណាល់ (សំណាល់មុតស្សច សំណាល់ផ្លូវការ សំណាល់សរីក្តិត និងសំណាល់ទូទៅ) Waste bins (Sharps, infectious, tissue and general waste)	
	១៣.៦. បន្ទប់ក្រាយសណ្តែ (Recovery Room)	
	១៣.៦.១. ផ្ទុក A: បន្ទប់ (Section A: Room)	
	១៣.៦.១.១. ទំហំអប្បរមាតាប់ពី១៦ ម៉ែ និងមានប្រកត្តារទំហំអាចចល់តក គ្រឹមូកដីដើម្បីចេញចូលបាន (Minimum size from 16 m <sup>2</sup> with enough door space for movable beds)	
	១៣.៦.១.២. ទូរឈើបូលាងដែ (សាបិធម៌ កន្លែងដូរ ឬបុសប្រាម) Handbasin (Liquid soap, paper towel and bin)	
	១៣.៦.១.៣. ប្រព័ន្ធម៉ាសីនគ្រុជាក់ដែលមានជំណើរការល្អ (Functional air conditioning system)	
	១៣.៦.៤. ផ្ទុក B: ឧបករណ៍ និងបរិក្សារ (Section B: Equipment and Supplies)	
	១៣.៦.៤.១. ម៉ាសីនតាមជានសញ្ញានីវិត (Vital sign monitor)	



ស្រុក

	១៣.៦.២.២. ប្រព័ន្ធអុកសីសែន និងម៉ាស់ (Oxygen source and mask)	
	១៣.៦.២.៣.បាតូអុកសីសែន (Ambu bag)	
	១៣.៦.២.៤. ម៉ាសីនបុមបែលស្បែស្ស (Suction machine)	
	១៣.៦.២.៥. ទ្វាកំងហ្មូស្តី (Laryngoscope)	
	១៣.៦.២.៦. គេគិដលកាចលកម្លោះបាន (Adjustable bed)	
	១៣.៦.២.៧. ទូរជាក់ឱសចំសង្ឃោះបញ្ហាន់ (Emergency drug wardrobe)	
	១៣.៦.២.៨. គូសិងកែវីសម្រាប់បុគ្គលិក (Desks and chairs for Personnel)	
	១៣.៦.២.៩. ភ្លូយកម្មី (Blanket warm)	
	១៣.៦.២.១០. ឲឃោសំណាល់ (Waste bin)	
	១៣.៦.២.១១. សៀវភៅកែចុះឈ្មោះ (Register book)	
	១៣.៦.២.១២. សៀវភៅកែកត្រាពិធីសារៈកាត់ (Operating Protocol book )	
១៣.៧. ផនធានមនុស្ស សម្រាប់ផ្ទេរ៖កាត់ (Human Resources for Operation Theater)		
១៣.៧.១. ដៃធបណ្ឌិភកទេស បុរីដៃធបណ្ឌិភកដែលទទួលការបណ្តុះបណ្តាលផ្ទេរ៖កាត់ដែលមានការទទួលស្ថាល់ពីក្រសួងសុខភីបាល និងគ្រោទឡាយផ្ទេរ៖កាត់ ០១ ឬ ០២ នាក់ (01 or 02 Specialist(s) or doctor(s) trained in surgery recognized by MOH)		
១៣.៧.២. ដៃធបណ្ឌិភកទេស បុរីដៃធបណ្ឌិភកដែលទទួលការបណ្តុះបណ្តាលផ្ទេរ៖កាត់សណ្ឌែដែលមានការទទួលស្ថាល់ពីក្រសួងសុខភីបាល និងគិលានុបង្ការផ្ទេរ៖កាត់ ០១ នាក់ (01 Specialist or doctor trained in anesthesia recognized by MOH)		
១៣.៧.៣. គិលានុបង្ការកទេស/ជំនាញ បុគ្គលិកបង្ការកដែលមានបទពិសោធន៍ា ផ្ទេរ៖កាត់ ០១នាក់ (01 Scrub nurse)		
១៣.៧.៤. គ្រោទឡាយកទេសទាក់ ប្រធ័ប បុគ្គលិកបង្ការកសង្ឃោះទាក់ សម្រាប់ ផ្ទេរ៖កាត់ផ្សេកសម្បូ ឬ នាក់ (01 Pediatric specialists or 01 midwife or nurse for baby resuscitation in maternity operation room)		
១៣.៧.៥. គ្រូមគ្រោទឡាយ គិលានុបង្ការក/ឃិក អ្នកជាក់ច្នាំសណ្ឌែ Anesthetic and nursing team (s)		
.....		
១៤	ផ្ទេរ៖កាត់សំណាល់ (Specialist Ward)	



<b>១៤.១. ផ្ទៃកជំងឺមាត់ ធ្វើឈូ (Oral and Dental Disease Ward)</b>	
១៤.១.១. ការកោសសរស់សម្ងាត់ដ្ឋានៗកំបារ (Scaling)	
១៤.១.២. ការបិទប៉ែបធ្វើពណ៌នៅភាសន្ទូ (Temporary restoration)	
១៤.១.៣. ការបិទប៉ែបធ្វើសប្រចាំ (Permanent restorative)	
១៤.១.៤. ការព្យាបាលនួបស (Root canal treatment)	
១៤.១.៥. សង្កោះបន្ទាន់ករណីបាត់ផ្ទើងច្បាម (Fractured jaw Emergency)	
១៤.១.៦. សង្កោះបន្ទាន់ករណីភ្លាត់ផ្ទើងច្បាម (Dislocation jaw Emergency)	
១៤.១.៧. ការដកធ្វើឈូធុតា (Simple extraction)	
១៤.១.៨. ការដកធ្វើឈូដោយរោគ (Extraction)	
១៤.១.៩. ការវេបុសដើងធ្វើឈូ (Drainage abscess)	
១៤.១.១០. ការដកកំធ្វើឈូជាប់ (Fixed Prosthodontics)	
១៤.១.១១. ការដកកំធ្វើឈូដោះបានដោយផ្ទើក (Partial Denture)	
១៤.១.១២. ការដកកំធ្វើឈូដោះបានទាំងស្រុង (Complete Denture)	
១៤.១.១៣. ការព្យាបាលធ្វើឈូកុមារ (Pediatric dentistry)	
១៤.១.១៤. ការព្យាបាលជាលិកក្រឡេងៗធ្វើឈូ (Periodontics)	
១៤.១.១៥. ថតដោយកំសីធ្វើឈូមាត់ធ្វើឈូ (Oral X-ray)	
១៤.១.១៦. ផ្ទៃកជំងឺជាលិកទន្ល់កុងមាត់ (Oral pathology)	
១៤.១.១៧. ការបិទការពារចង្វារច្បាមធ្វើឈូស្រុកកុមារ (Pit and fissure protection)	
១៤.១.១៨. ការលាបសារជាតិក្នុយអ៊ីវីការពារជំងឺធ្វើឈូទុកកុមារ (Fluoride varnish/gel)	
.....	
<b>១៤.២. ផ្ទៃកចច្ចោហ៍ (Ophthalmologic Ward)</b>	
១៤.២.១. ជំងឺក្នុកក្រហម (Conjunctivitis)	
១៤.២.២. ជំងឺត្រាកំកុមសកម្ម (Active trachoma)	
១៤.២.៣. ជំងឺភ្លាសរៀសនៃក្នុក (Disorders of Conjunctiva)	
១៤.២.៤. រលាកត្របកក្នុក (Inflammation of eye lid)	
១៤.២.៥. ជំងឺកញ្ចក់ក្នុក (Corneal Diseases)	
.....	



១៤.៣. ផ្ទៃកដំឃីត្រចៀក ប្រមុះបំពង់ក និងសល្យសាស្ត្រ ក្បាល និងក (Ears, Noses, Throats, Head and Neck Treatment and Surgery Ward)

១៤.៣.១. ជំឃីរលាកប្រមុះ បំពង់ក ស្រួចស្រាវ (Acute Rhinopharyngitis)

១៤.៣.២. ជំឃីវិកសាច់អាមិជាល់ (Tonsils Hypertrophic)

១៤.៣.៣. ជំឃីរលាកបំពង់កភូវិ (Chronic Pharyngitis)

១៤.៣.៤. ជំឃីរលាក សាច់អាមិជាល់ និងអាមិជាល់ (Tonsils and Adenoids hypertrophy)

១៤.៣.៥. ជំឃីរលាកបំពង់សម្រេងស្រួចស្រាវ (Acute Laryngitis)

១៤.៣.៦. ជំឃីរលាកបំពង់សម្រេងភូវិ (Chronic Laryngitis)

១៤.៣.៧. ជំឃីរលាកប្រមុះដោយសារអារ៉ូឡូកហ្មី (Allergy Rhinitis)

១៤.៣.៨. ជំឃីរលាកប្រមុះភូវិ (Chronic Hypertrophic Rhinitis)

១៤.៣.៩. ដុតសាច់ប្រមុះ (Cauterization of the turbinate)

១៤.៣.១០. យកវត្ថុ បុសត្វចូល បំពង់ក (Pharynx foreign body removed)

១៤.៣.១១. យកវត្ថុ បុសត្វចូល ប្រមុះ (Nasal foreign body removed)

១៤.៣.១២. យកវត្ថុ បុសត្វចូលត្រចៀក (Ear foreign body removed)

១៤.៣.១៣. ជំឃីរលាកត្រចៀកក្រកី (External Otitis)

១៤.៣.១៤. ឬសបំពង់ត្រចៀក (furuncle of external auditory canal)

១៤.៣.១៥. ជំឃីជិតត្រចៀក (Otomycosis)

១៤.៣.១៦. រលាកដឹងខ្លួនស្នើកត្រចៀក (Perichondritis)

១៤.៣.១៧. រលាកដឹង Mastoid (Mastoiditis)

១៤.៣.១៨. រលាកត្រចៀកកណ្តាលស្រួចស្រាវ (Acute otitis media)

១៤.៣.១៩. រលាកត្រចៀកកណ្តាលភូវិ (Chronic otitis media)

១៤.៣.២០. រលាកត្រចៀកកណ្តាលចងន់ធ្ល (Serous otitis media)

១៤.៣.២១. រលាកត្រចៀកកណ្តាលជាមយដុកឡើស្វែអាតុម (Chronic otitis media with cholesteatoma)

១៤.៣.២២. ជំឃីរៀចមុខ (Facial Paralysis)

១៤.៣.២៣. ឈាមប្រមុះ (Epistaxis)

១៤.៣.២៤. បាកដឹងប្រមុះ (Nasal bone fracture)

១៤.៣.២៥. ឬមលាងសម្ងាតសីនុសម៉ាកសីវិល (Puncture maxillary sinus)

១៤.៣.២៦. រលាកប្រហោងដឹងមុខស្រួចស្រាវ (Acute rhinosinusitis)

១៤.៣.២៣. រលាកប្រហោងផ្តើងមុខកុំនើ (Chronic rhinosinusitis)		
១៤.៣.២៤. រលាកគ្រប់ប្រហោងផ្តើងមុខ (Pansinusitis)		
១៤.៣.២៥. ដំសីប្រុសដូងប្រមុះ (Nasal Polyp)		
១៤.៣.៣០. រលាកផ្តើងចិត្តឱមស្រួចស្រានលើកុមារ (Acute ethmoiditis in Infants)		
១៤.៣.៣១. ដំសីប្រុសដូងសុច្រមុះ (Chronic atrophic rhinitis)		
១៤.៣.៣២. ផ្លូវផ្តើងប្រមុះ (Septal deviation or deviation of the nasal septum)		
.....		
<b>១៤.៤. សេវាឌែទាំព្យាពាលជំនឿស៊ីស្សីក (Dermatology Service)</b>		
១៤.៤.១. ជំនឿតាមក (Eczema)		
១៤.៤.២. ជំនឿជិតសីស្សីក (Superficial fungal skin infection)		
១៤.៤.៣. ជំនឿបាក់តេរីសីស្សីក (Bacterial skin infection)		
១៤.៤.៤. ជំនឿរលាកសីស្សីកដោយវិរិស (Viral dermatitis)		
១៤.៤.៥. ជំនឿបាក់សុតសីស្សីក (Parasitic skin infection)		
១៤.៤.៦. ជំនឿកន្ទាលត្រកអាក (Urticaria)		
១៤.៤.៧. ជំនឿជួយយ៉ាសីស (Psoriasis)		
១៤.៤.៨. ជំនឿប្រពិកម្មច្បាប់សីស្សីក (Drug eruption)		
១៤.៤.៩. ជំនឿកន្ទូលរមាស់លើអ្នកជួនមេភេទអេដីស (Pruritic Papular Eruption in HIV)		
១៤.៤.១០. ជំនឿជិតក្បួនមាត (Oral candidiasis)		
១៤.៤.១១. ជំនឿកាមភេទ (STDs)		
១៤.៤.១២. ជំនឿប្រពិកម្មសត្វជួតខា (Insect bite reaction)		
.....		
<b>១៤.៥. សេវាឌែទាំព្យាពាលជំនឿផ្លូវបិត្ត (Mental Health Service)</b>		
១៤.៥.១. ជំនឿចំប់បារម (Anxiety disorders)		
១៤.៥.២. ជំនឿឆ្លាក់ទឹកបិត្ត (Depression)		
១៤.៥.៣. ជំនឿបាយបូជ្ជាមេនី (Bipolar affective disorders/ mania)		
១៤.៥.៤. ជំនឿបាក់ស្សាត (PTSD: Post-Traumatic Stress Disorder)		
១៤.៥.៥. ជំនឿវិបត្តិផ្លូវបិត្តធ្វើឡើងការ (Somatoform Disorder)		

១៤.៥.៦.	ជំងឺវិកលច្ចិនស្របស្រាវ (Acute Psychosis)	
១៤.៥.៧.	ជំងឺវិកលច្ចិនរំដើ (Schizophrenia)	
១៤.៥.៨.	ជំងឺឆ្លួតដ្ឋែក (Epilepsy)	
១៤.៥.៩.	ជំងឺខូចខ្សោរក្សាល បុណ្ណែងដោយស្រាន (Organic brain disorder/dementia)	
១៤.៥.១០.	ជំងឺជូរចិត្តបង្កើដោយក្រុមអំហោតាមីន ATS induced Mental Disorder	
១៤.៥.១១.	ជំងឺឆ្លាក់ទីកចិត្តបង្កើដោយក្រុមអំហោតាមីន ATS induced depression	
១៤.៥.១២.	ជំងឺចំប់បារម្បបង្កើដោយក្រុមអំហោតាមីន ATS induced anxiety	
១៤.៥.១៣.	ជំងឺជូរចិត្តបង្កើដោយសុក (Alcohol induced mental disorder)	
១៤.៥.១៤.	វិបត្តិអកប្បភពិយាបង្កើដោយសុក (Alcohol induced behavior disorder)	
១៤.៥.១៥.	ជំងឺឆ្លាក់ទីកចិត្តបង្កើដោយសុក (Alcohol induced depressive disorder)	
១៤.៥.១៦.	ជំងឺចំប់បារម្បបង្កើដោយសុក (Alcohol induced anxiety disorder)	
១៤.៥.១៧.	ករណីវិកលច្ចិនបន្ទាន់ បុគាសន្ន (Emergency psychiatric cases)	
១៤.៥.១៨.	ករណីអភិយាជ (Suicide)	
១៤.៥.១៩.	ករណីជំងឺការ (Agressive patients)	
NOTE (ATS : Amphetamine Type Stimulant)		
.....		

## ៩.២. សេវាមធលេស្សាស្ត្រ (សំប្លេមលេស្សាស្ត្រ)

ក.២.១. សេវាមធនឹវិសោធន៍ (Laboratory Service)៖ សេវាមធនឹវិសោធន៍ផ្តល់ដោយមូលដ្ឋានសុខភាពិតាលឯកជន បុមុនដ្ឋានសុខភាពិតាលឯកជនបានចុះកិច្ចក្រោមព្រៀង។		
សំណាក (specimens)	វិធានកទេស (Specialty)	ប្រភេទនៃការពិនិត្យ (Type of examinations)
ទីកនោម (Urine)	សិត្តបាក់គីសាស្ត្រ (Cytobacteriology)	Cytology (white blood cells/red blood cells, crystal gram stain)
		Albumin, Sugar and pH



ក្រសួងសាធារណការ

៣៦

ពិនិត្យ

	ជីវិធម៌សាស្ត្រ (Biochemistry)	Leucocytes, Nitrite, pH, Protein, Glucose, Ketone, Urobilinogene, Bilirubine, Blood, Vit C.		
	ជីវិទេចក (Others)	Pregnancy test		
លាយក (Feces Stool)	បាក់សុតសាស្ត្រ (parasitology)	Investigation of parasites in intestines		
គោលក សាស្ត្រ (Blood)	បាក់សុតសាស្ត្រ (Parasitology)	Investigation of parasites in malaria		
	គោលកសាស្ត្រ (Hematology)	Hemoglobin		
		Hematocryte		
		Counting white blood cells		
		White cell formula		
		Platelletes		
		Counting of red cells and their shapes		
		Reticulosite		
		Period of coagulation and bleeding		
		Esythrocyte sediment rate		
	ជីវិធម៌សាស្ត្រ (Biochemistry)	Urea, creatinine, bilirubine, sugar in blood, Transaminaze, Cholesterol, Triglyceride, Uric acid, Calcium, GammaGT, PAL, Protein Total		
	សំរួសាស្ត្រ (Serology)	Blood Group		
		Cross-Match		
		Syphilis Test (RPR + TPHA)		
		Hepatitis B		
		Hepatitis C		
		HIV Ab		



សាធារណៈ

៣៣

		ASLO		
		Widal Test		
កំហាត់ (Sputum)	បាក់តេវីសាស្ត្រ (Bacteriology)	Search for AFB		
ស (Discharge)	សិតុតាក់តេវីសាស្ត្រ (Cytobacteriology)	Trichomonas candida coloring gram		
CSF	សិតុតាក់តេវីគីតិមិ សាស្ត្រ (Cytobacteriology) Biochemistry	White cell counting AFB Coloring gram Cryptococcus protein (PD test) sugar		
សារធាតុករ របស់ខ្លួន មនុស្ស (Human Fluids)	សិតុតាក់តេវីសាស្ត្រ (Cytobacteriology) ជីវិគីមិសាស្ត្រ <sup>1</sup> (Biochemistry)	White cell formula Estimation of protein (Rivalta Test)		
ផ្ទៃទេរោះ (Other)	បាក់តេវីសាស្ត្រ (Bacteriology) មិក្សសាស្ត្រ (Micrology)	Search for leprosy microbes Blood Transfusion		

**ក.២.២. សេវាគ្មោះលោយាយ (Blood Transfusion):**

ប្រភេទនៃការពិនិត្យ (Types of Examination)	Blood group		
	Syphilis Test		
	Hepatitis B (For only blood transfusion)		
	Hepatitis C (For only blood transfusion)		
	HIV Ab		
	Blood Transfusion (Usually related to surgery)		

**ក.២.៣. សេវាក្រោរណ៍ដឹងសាស្ត្រ (medical Imaging):**

ក.២.៣.១. CT SCAN



ក្រសួងសាធារណការ នគរបាល ភ្នំពេញ..... នាម

.....

ក.២.៣.២. ម៉ាសីនចេតកំរស្តីអូរ (X-ray)		
ក.២.៣.៣. អេក្រសាស្ត្រ (Ultrasound)		
ក.២.៣.៤. ម៉ាសីនភេស់ចង្ចាក់បេះដឹង (ECG: Electro Cardiogram)		
.....		
ក.២.៤. ផ្ទៃកិច្ចសេវាន (Pharmacy Ward)៖		



..... នៅ

..... នៅ

## IV. ឧបករណ៍ គិតមិន្ទាន់

### ក. សង្គរិម (Furniture)

ល.រ	បរិយាយសម្ងាត់	មាន	ធ្លាន
១.	គុករិយាល័យដែលមានចំពោត ៣ និងមានសារចាក់ (Metal office desk with glass cover, single pedestal with 3 drawer and one central drawer with lock and key)		
២.	កៅអីដែលបាត់បាន (Folding chair, padded seat and back)		
៣.	ភាគខ្សែសរសរដោយហើត និងប្រដាប់លូប (White board with eraser and marker)		
៤.	ទូដាក់ងកសារពាក្យចាក់ (3 Drawers filling cabinet)		
៥.	ផ្ទើដាក់ច្បាប់ជាន់ (Adjustable metal 6 shelves for drugs)		
៦.	សៀវភៅតាមជានអ្នកជំនួយ (Metal book case with glass)		
៧.	ថ្វីសម្រាកពេឡូ (Hospital bed)		
៨.	ភាគខ្សែកំណត់ចំណាំ និងផ្តល់ព័ត៌មាន (Pin board with metal frame)		
៩.	កញ្ចប់ខណ្ឌបន្ទប់ (Metal partition screen)		
១០.	គុដែលបាត់បាន (Metal folding table with drawer)		
១១.	ម៉ាសីនភ្លើង (Generator)		
១២.	ថ្វីទាក់ទីបនឹងកៅតិក (Small plastic portable newborn bed)		
១៣.	ភាគខ្សែសម្រាប់ផ្ទើកៅតវិនិច្ឆ័យ និងរំបុស (Table for diagnostic and wound dressing)		
១៤.	ទូទិនកកសម្រាប់ Pharmacy (Refrigerator for pharmacy)		
	.....		

### ខ. សម្ងាត់បរិភ្ជារពេឡូ (Medical Equipment)

១. សម្ងាត់បរិភ្ជារពេឡូសម្រាប់ផ្ទើកពិគ្រោះពិនិត្យជំនួយទូទៅ (ជំនួយបញ្ហន ប្រជែងទូទៅ និង ឯកទេស) និងផ្ទើកជំនួយទូទៅមនុស្សចាស់ (General Medical Equipment Ward and General Medical Equipment Ward for Adults)		
១.១. ពិនិត្យ ពិគ្រោះ និងព្យាយាលជំនួយក្រោ (Outpatient Consultation)		



ក្រសួងសាធារណការ

៤០

រៀបា

១.១.១.	ព័ត៌មានប័ណ្ណិនីក្សអ្នកជំងឺ (Patient Examination Bed)	
១.១.២.	តុសម្រាប់ពិគ្រោះជំងឺ និងកៅអី (Patient Examination Table and Chair)	
១.១.៣.	ស្អួលូ និងប្រជាប់ភាគសម្ភារធម៌សម្រាប់មនុស្សជំ (Sphygmomanometer and Stethoscope for adult)	
១.១.៤.	ជំពើងឆ្លើងទម្លន់ (Weighing scale)	
១.១.៥.	ខ្លួនរាយការសំកម្មសំ (Height measuring instrument)	
១.១.៦.	ប្រជាប់សង្គត់អណ្តាត (Tongue depressors)	
១.១.៧.	ថែម្រីសំ (Soft Tape Measure)	
១.១.៨.	ទេរម្វៀម៉ែត្រ (Thermometer)	
១.១.៩.	អូតូស្ថុបពិនីក្សត្រឡប់ (Otoscope set)	
១.១.១០.	ខ្លួនរាយការ... (Instruments...)	
១.១.១១.	តែស្ថិតិស្ថរ (Blood Glucometer)	
១.១.១២.	ចំពុះទាសម្រាប់ផ្លែត្រឡប់ ប្រមុះ បំពង់ក (ENT: Ear Nose Throat instruments)	
១.១.១៣.	អំពុលពាក់ក្បាល (Headlight ENT)	
១.១.១៤.	ខ្លួនរាយការសម្រាប់ចាប់ (Foreign Body instrument)	
១.១.១៥.	អំពុលភ្លើងសម្រាប់ពិនីក្សត្រឡប់ (Ophthalmic headlight)	
.....		
១.២.	សម្រាកពេទ្យ (Hospitalisation)	
១.២.១.	ព័ត៌មានប័ណ្ណិនីសម្រាក (bed Patient)	
១.២.២.	បង្កាលបន្ទាងសេវ្យម (Infusion Hook)	
១.២.៣.	ស្អួលូ និងប្រជាប់ភាគសម្ភារធម៌សម្រាប់មនុស្សជំ (Sphygmomanometer and stethoscope for adult)	
១.២.៤.	រទេ:លាង និងរូបូស (Cart Clean and Dressing wound)	
១.២.៥.	ស្រាមដៃស្អើល និងមិនស្អើល (Sterile and non-Sterile Gloves)	
១.២.៦.	ចាសសម្ងាត (Tray instrument)	
១.២.៧.	ចាសសម្ងាត និងការតែទេ (Tray instrument and catheter)	
១.២.៨.	ខ្សែចងដៃសម្រាប់ចាក់សវ៉ស (Tourniquet)	



ក្រសួងសាធារណការ

៤៩

ឯ/ស

១.២.៥. ប្រអប់ជាក់សុវត្ថិភាព និងអំពោះដោ (Syringe box and Field box)		
១.២.៦. ប្រអប់សម្ងាត់ (Box instrument)		
១.២.៧. ដៃបង្កាក់ទីកណានរបួស (Bottle Wash)		
១.២.៨. ចាសសម្ងាត់ តូច និងរាប់ (Tray instrument, small and shallow)		
១.២.៩. ប្រអប់ជាក់ស្លឹកស្អែន និងស្លឹកស្អែន (Sterile box and non sterile box)		
១.២.១០. ប្រជាប់សង្គត់អណ្តាត់ ទេរូមីម៉ែត ខ្សោចងដែសម្រាប់ចាក់សរវៈស៊ីស៊ី (Tongue depressors, Thermometer, Tourniquet)		
១.២.១១. ឧបករណ៍បំពាក់អកសុវត្ថិភាព (Oxygen Cylinder set)		
១.២.១២. ម៉ាសីនវាស់ចង្វាក់បេះដុង ម៉ាសីនតេស្សជាតិស្អាតុងយោម (ECG: Electro cardio gram, Glucometer)		
១.២.១៣. ក្រណាត់ស្អើរិលសម្រាប់ក្រាល និងខ្ទួច (Sterile Field)		
.....		
១.៣. ផ្ទៃកដីជួងីស៊ីរហ័ស អេដស់ គ្រួនចាយៗ និងជួងីកំរើ (Infection disease: Tuberculosis, HIV, Malaria, Chronic disease)		
១.៣.១. បន្ទប់ជាក់ជាថែងដោយទ្វោកពីត្បាត ប្រអាណាពាក់ជាថែងដោយទ្វោកពីត្បាត (Room isolation or Ward isolation)		
១.៣.២. គ្រួសម្រាកពេញ (Hospitalization Bed)		
១.៣.៣. មន្ទីរពិសោធមាន៖		
- កញ្ចាក់ Slide (slide mailer)		
- ដើងហាលកញ្ចាក់ Slide(slide drying rack)		
- ដៃប្រពិកវ (reagent bottle)		
- ចង្គោះអាលុ (Alcohol lamp)		
- បានកំហាត (sputum container)		
- ស្ថាយមិក្រទស្សន (Microscope)		
.....		
១.៤. ការព្យាពាលដោយចលនា (Kinetic Therapy)		
១.៤.១. មានការទាក់ទង និងផ្ទៃកព្យាពាលដោយសាស្ត្រ សល្យសាស្ត្រ និងផ្ទៃកដែលពាក់ព័ន្ធ		



	១.៤.២. រាល់អ្នកដំឡើងដែលសម្រាកទេរួច ដែលមានជលពិតាកអំឡុង ពេលសម្រាកទេរួច ក្រាយការវេភាត និងការបញ្ចនមកពីគ្រប់ថ្នាក់	
	.....	
<b>២. សម្ងាត់បរិភ្ជារពេទ្យសម្រាប់ផ្ទៃកសង្គ័ះបញ្ហាន់ (Emergency equipment ward)</b>		
២.១. អំពុលភ្លើងវេភាតគ្រប់ប្រភេទល្អរ		
(Operation light, ceiling mounted, double bed)		
២.២. គ្រប់បាន (Treatment Table)		
២.៣. គ្រប់បានតាមស្ថានភាពអ្នកដំឡើង (Operation table, general)		
២.៤. តែគ្រូរាយអ្នកដំឡើង (Stretcher)		
២.៥. កោអីរូរូ (Wheel Chair)		
២.៦. ម៉ាសីនជំនួយដោង (Aspirator electric)		
២.៧. ម៉ាសីបុមស្សើស្សី (Aspirator, portable, foot operated)		
២.៨. បំពងអុកសីសែន និងខបករណ៍បំពាក់អុកសីសែន		
(Oxygen cylinder cart and flow regulator with Humidifier)		
២.៩. ម៉ាសីនភក់បេះដឹង (Defibrillator)		
២.១០. ខបករណ៍សម្រាប់ជួយការស្សីជោង (Laryngoscope set)		
២.១១. ម៉ាសីនភក់ចង្វាក់បេះដឹង កំហប់អុកសីហ្មូន សម្ងាត់បាន និង		
តាមជានសញ្ញាផីតិក (Patient monitor with ECG, SpO2, NIBP, Temp, Capnography)		
២.១២. ម៉ាសីនភក់សម្ងាត់បាន (BP Machine)		
២.១៣. Diagnostic set (Ear Nose Throat Exam Kit)		
២.១៤. ខបករណី Infusion pump		
២.១៥. សុងទីកនោម និងសុងក្រពេះ (Urinary Catheters & Gastric Tube/lavage)		
២.១៦. Electric pump		
២.១៧. ប្រធាប់គ្រប់គ្រងផ្ទុវដោង (Intubation set)		
២.១៨. បាទូងសប់ជោង (Valve-bag mask)		
២.១៩. ក្រណាត់ស្សីរីសម្រាប់ក្រាល និងវេចខ្សោច (Sterile Field)		
.....		



ក្រសួងសាធារណការ

៩៣

.....

	<b>៣, សម្ងាត់បរិញ្ញារពេទ្យសម្ងាប់ផ្ទើកហេតុកមារ (Pediatric equipment Ward)</b>	
	៣.១, ពិនិត្យពិគ្រោះ: និងព្យាពាលដំឡើកក្រោះ (Consultation and Examination)	
	៣.១.១, ដៅពីនឹងមានខោសម្ងាប់ផ្ទើកក្នុងក្នុង ឧបករណ៍វាស់កម្ពស់(Scale with trouser, Height measuring instrument)	
	៣.១.២, ស្អែក និងប្រជាប់វាស់សម្ងាត់ដូចយាមសម្ងាប់ក្នុងក្នុង (Sphygmomanometer and stethoscope for child)	
	៣.១.៣, ទែរមួលម៉ែត្រ មិនត្រូវការសៃរបស់កម្ពស់ក្នុងក្នុង (Thermometer, Tape measure, Tongue depressors)	
	៣.១.៤, តារាងតាមដានការលួតលាស់របស់កម្ពស់ ទម្ងន់ធ្វើបនឹង កម្ពស់ (Weight for height chart)	
	៣.១.៥, អូតូស្សុបពិនិត្យត្រូវត្រូវធ្វើក (Otoscope set)	
	៣.១.៦, ធ្វើដោះ: - ឧបករណ៍សម្ងាប់ចាប់ (Foreign body eyes equipment) - ចំណុះទាសម្ងាប់ផ្លូវ:មីលត្រូវធ្វើក ច្រមុះ ចំណងក (ENT: Ear Nose Throat instruments) - អំពុលពាក់ក្បាល (Headlight ENT)	
	.....	
	<b>៣.២, សម្ងាត់ពេទ្យ (Hospitalisation)</b>	
	៣.២.១, ត្រូវសម្ងាត់ពេទ្យ និងបំពាក់សម្ងាត់ ឧបករណ៍សម្ងាប់សង្ឃោះ: បន្ទាន់បប់ម (បំពងអូកសីសែន, ខ្សោយអូកសីសែន, ច៉ាស់អូកសីសែន (Hospital Bed: Oxygen tube, Nasal oxygen, Face masks)	
	៣.២.២, បន្ទាន់ដាច់ដោយទេរូកសម្ងាប់ករណីដំឡើក (Room isolation for infection case)	
	.....	
	<b>៤, សម្ងាត់បរិញ្ញារពេទ្យសម្ងាប់ផ្ទើកសល្យសាន្ត (Surgery equipment ward)</b>	
	<b>៤.១, សម្ងាត់ផ្ទើកវេះកាត់មាន៖ (Minor Surgery Equipment)</b>	
	៤.១.១, ដែបដាក់ទីកលាងរូស (Betadine, alcohol, H <sub>2</sub> O, NSS)	
	៤.១.២, ពេងដាក់សូលុយស្រួលសំលាប់មេហេត (Solution Tube)	
	៤.១.៣, ប្រអប់ ប្រកញ្ចប់សម្ងាត់ (Instrument tray cover )	
	៤.១.៤, ប្រាស់លាងដែ (Hand brush)	

៤.១.៥.	ដៃង់បមានធ្វូលស្រប (Forceps)	
៤.១.៦.	ដៃង់បចាប់យាត់លាម (Hemostatic pinsetter)	
៤.១.៧.	ដៃង់បចាប់មុល (Needle holder)	
៤.១.៨.	ដៃកំបីតវេ (Scalpel Handle)	
៤.១.៩.	កំបីតវេ (Scalpel)	
៤.១.១០.	ប្រជាប់ភាគផ្លូវបុស (Director grooved)	
៤.១.១១.	កវ្រក្សាកោង (Scissor curved)	
៤.១.១២.	កវ្រក្សាត្រង់ (Metzenbaum Scissors Straight)	
៤.១.១៣.	កវ្រក្សរោះកាត់ (Metzenbaum Surgical Scissors)	
៤.១.១៤.	ថាសសម្ងាត់ និងកាត់ទេ (Tray instrument and catheter)	
៤.១.១៥.	ខ្សែចងដៃសម្ងាប់ចាក់សរុស (Tourniquet)	
៤.១.១៦.	ប្រអប់ជាក់សុកំងង និងគំពោះដែរ (Syringe box and File box)	
៤.១.១៧.	ប្រអប់សម្ងាត់កាត់ (Sterile: dissecting forceps a without claw, Clawed kosher forceps, Scissors, Scalpel handle)	
៤.១.១៨.	ថាសសម្ងាត់ តួច និងកក់ (Tray instrument, small and shallow)	
៤.១.១៩.	ប្រអប់ស្រាមដៃស្អើរូល និងមិនស្អើរូល (Sterile and non-sterile gloves)	
៤.១.២០.	អំពុលភ្លើងវេកាត់ប្រភេទលូរ (Light operating stand type)	
.....		
<b>*សម្ងាត់រូបសមានេះ</b>		
៤.១.២១.	ឡទេ:រូបសម្ងាប់ជាក់សម្ងាត់លាង និងរូបស (Cart Cleanand Dressing Wound)	
៤.១.២២.	កវ្រក្សាកោង (Scissor Curved)	
៤.១.២៣.	កវ្រក្សាត្រង់ (Metzenbaum Scissors Straight)	
៤.១.២៤.	ប្រអប់ស្រាមដៃស្អើរូល និងមិនស្អើរូល (Sterile and non-Sterile Gloves)	
៤.១.២៥.	ថាសជាក់សម្ងាត់លាងរូបស (Basin kidney)	
៤.១.២៦.	ថាសជាក់សម្ងាត់លាងរូបស (Tray instrument wound clean)	



	៤.១.២៣. ពេងដាក់សុលុយស្សែងសំណាប់មេណ៌ (Solution Tube)	
	៤.១.២៤. ក្រណាត់ស្សូរិលសម្រាប់ក្រាល និងផែចូប់ (Sterile Field)	
	.....	
	<b>៤.២. សម្រាកពេញ (Hospitalisation)</b>	
	៤.២.១. បន្ទប់ថែទាំនេះ មានគ្រឿសម្រាក បំពាក់ខែគណីសង្គ្រោះបន្ទាន់បប់ម និងអុកសុវិសន (បាក់បេកដូនដែលមិនមែនវេភាត) Room Care: Hospital Bed, Instruments for emergency and Oxygen (Traumatology non operation)	
	៤.២.២. សម្រាកតាមដានម៉ឺនស្ថានភាពជំងឺក្នុងរោគស្រាល និងត្រានសញ្ញាណីតិកដូចត្រូវ (Follow up patient status in acute and Without severe vital sign)	
	.....	
	<b>៥. សមារបិត្តរពទ្យសម្រាប់វិធីកសម្ភ័ត និងហេតុស្តី (Gynecological and Obstetric Equipment Ward)</b>	
	<b>៥.១. ពិនិត្យពិគ្រោះ និងព្យាយាលជំងឺរក្សា (Consultation and Examination)</b>	
	៥.១.១. គំគ្រឿសម្រាប់ពិនិត្យអ្នកជំងឺ (Bed for patient examination)	
	៥.១.២. សម្រាកសម្រាប់ប្រើប្រាស់ដែលបាក់ពីនូវ (Instruments for use)	
	.....	
	<b>៥.២. បន្ទប់សម្រាប់ក្នុង (Delivery room)</b>	
	៥.២.១. គំគ្រឿសម្រាប់ក្នុង (Delivery Bed)	
	៥.២.២. អំពុលឡើងវេះកាត់ប្រកែទូលី (Light operating stand type)	
	៥.២.៣. អារអេរ៉ូមកោសិការពារប្រឡាតក (Apron)	
	៥.២.៤. ម៉ាសីនស្ថាប់ចង្ចាក់បេះដួងទារក (Fetal Doppler)	
	៥.២.៥. ប្រជាប់កស់ប្រវិជនទារក (Measuring length neonatal)	
	៥.២.៦. ស្សូត្វ និងប្រជាប់វាស់សម្ងាត់ឈាមសម្រាប់ទារក (Stethoscope and sphygmomanometer for infant)	
	៥.២.៧. ការពេចបង្គរទឹកនោម (Catheter urethral)	
	៥.២.៨. កន្លោ (Bedpan)	



៥.២.៥. រទនុញ្ញលាង និង ក្នុង (Cart clean and dressing wound)	
៥.២.១០. ប្រអប់សម្ងាត់ (Equipment box)	
៥.២.១១. ប្រអប់ស្តីកំង និងអំពោះដែរ (syringe box and Field box)	
៥.២.១២. ថាសសម្ងាត់ (Tray instruments)	
៥.២.១៣. បុងសម្ងាប់ចាប់មូល (Mosquito Forceps)	
៥.២.១៤. មូល (Needle)	
៥.២.១៥. ទេរមួលិចតិត (Thermometer)	
៥.២.១៦. ដៃបជាក់ទឹកលាងរបុស (Bottle wash)	
៥.២.១៧. ដៃង្វ័បចាប់មូល (Needle holder)	
៥.២.១៨. ក្រឡូត្រាំដៃង្វ័ប (Jar holder)	
៥.២.១៩. ក្រឡូត្រាំទេរមួលិចតិត (Jar thermometer)	
៥.២.២០. ប្រាស់ដុសដៃ (Hand brush)	
៥.២.២១. ក្រណាត់ស្មើរិលសម្ងាប់ក្រាល និងអេចខ្ចប់ (Sterile Field)	
.....	
<ul style="list-style-type: none"> <li>- សម្ងាត់សម្ងាប់ករណីសម្ងាលកុនធម្ពតា (Normal Delivery set)</li> <li>- ប្រជាបីតស្មើស្មើ (Aspirator)</li> <li>- កវ្រក្រកាង (Scissors Mayo dissecting)</li> <li>- កវ្រក្រកាត់ទារមាស (Scissors, episiotomy)</li> <li>- កវ្រក្រកាត់ទេសសុក (Umbilical cord Scissors)</li> <li>- ដៃង្វ័បគៀបទេសសុក (Umbilical cord clamp)</li> <li>- ដៃង្វ័បចាប់យោត់ឈាម (Forceps hemostatic)</li> <li>- បានភងត្រាប់សិណុក (Basin kidney)</li> <li>- បានគោម (Bowl)</li> </ul>	
.....	
<p>* ករណីសម្ងាលដោយពិតាកមានការសម្ងាលតាម៖ ការបុម (Complication Delivery: Vacuum delivery)</p> <ul style="list-style-type: none"> <li>- ក្បាលសម្ងាប់ធុប (Cupule)</li> <li>- ទូយោសម្ងាប់បុម (Aspiration Tube)</li> <li>- ម៉ាសិនសម្ងាប់តម្លៃងសំពាង (Aspiration Machine)</li> </ul>	
.....	



କର୍ମଚାରୀ ପରେ

..၁၆

- ५८ / ३

	<b>៤.៣. បន្ទប់សម្រាក (Hospitalisation)</b>	
	<ul style="list-style-type: none"> <li>- មុនសម្រាលកូន (Antenatal care)</li> <li>- ព្រាយសម្រាលកូន: ការពិនិត្យ និងចាមជានមាតាប្រាយសម្រាលកូន (Post-natal care: Maternal follow up after delivery)</li> </ul>	
	.....	
	<b>៤.៤. ការថែរក្សាទរក ព្រាយសម្រាល: កល់ករណីសម្រាលធម្យតា មិនត្រប់ទេ និងជំងឺឆ្លង (Post-natal routine care: Normal delivery, Premature and Infection disease)</b>	
	.....	
	* ដែនការគ្រែសារ ការវំលូត និងបន្ទូច (Family planning, Abortion and health reproductive)	
	<ul style="list-style-type: none"> <li>- ក្រែងកាត់ទ្វាមាស (uterine scissors)</li> <li>- ដោះបចាប់មាត់ស្ស្រន (Tenaculum Forceps)</li> <li>- ដោះបណងសំអាត និងរូបូស (Forceps, dressing)</li> <li>- សុងវាសកម្មសំស្ស្រន (Uterine sound)</li> <li>- ចំណេះទាសម្រាប់ពិនិត្យមាត់ស្ស្រន ដំ មធ្យម តូច (Speculum large, medium, small)</li> <li>- បំណើសម្រាប់បឹតកោសិកកូន (Aspirator cannula)</li> <li>- ក្រោសសំអាតមាត់ស្ស្រន (Curette for clean cervix)</li> <li>- យ៉ែកកោសិកមាត់ស្ស្រនយកទៅពិនិត្យ (Pap smear)</li> <li>- សម្ភារ និងឧបករណីសម្រាប់ពន្លាកំណើត (Equipment and Instrument for contraceptive)</li> </ul>	
	.....	
	<b>៤.៥. ឧបករណីនិង ហិត្តារសម្រាប់ស្រោះបន្ទាន់ទារកដែលទិន្នន័យ:</b>	
	<ul style="list-style-type: none"> <li>- ឧបករណ៍ជំនួញដើម (Ventilation machine)</li> <li>- ទូរកម្ម (Radiant Heat Warmer)</li> </ul>	
	.....	
	<b>៥. សម្បារបរិច្ឆារណ៍សម្រាប់ផ្ទុកសេវាកម្មស (Specialist Ward)</b>	
	<b>៥.១. ផ្ទុកជិះមាត់ធ្វើឲ្យ (Oral and Dental Disease Ward)</b>	
	៥.១.១. កោអីធ្វើឲ្យ (Dental chair)	



៩៨

ស្រី

៦.១.២.	ឆ្លងស្រាប់សម្ងាត់សំណាប់មេរក (Pressure cooker)	
៦.១.៣.	ថាសសម្ងាត់មានតម្រប (Instrument tray with cover)	
៦.១.៤.	ថាសសំពើត (Flat trays)	
៦.១.៥.	សម្ងាត់ម៉ាប់ពិនិត្យ១០ កំដ្ឋូ	
	- កញ្ចក់ស្អែសមាត់ដែលមានដោ (Mouth mirror with handles)	
	- ដែកក្រកកដ្ឋាម្ភុក (Dental Explorers)	
	- ក្រចាប់ (Tweezers)	
៦.១.៦.	ដោកប់ដកដ្ឋាម្ភុ (Dental forceps)	
	- ត្វាមលី (Upper molar)	
	- ដ្ឋាមលីទាំងអស់ Upper universal	
	- ប្រសដ្ឋាមលីទាំងអស់ Upper root	
	- ប្រសដ្ឋាមគោង Cowhorn	
	- ត្វាមក្រាម (Lower molar)	
	- ដ្ឋាមក្រាមទាំងអស់ Lower universal	
	- ប្រសដ្ឋាមក្រាមទាំងអស់ Lower root	
៦.១.៧.	ដែកដកដ្ឋាម្ភុ Elevators	
	- ដែកដកដ្ឋាម្ភុត្រង់ Straight elevator (small, medium, large tip)	
	- ដែកដកដ្ឋាម្ភុមានមុខ ដ្ឋាម ស្តាំ Cryer elevator( left and right)	
៦.១.៨.	សម្ងាត់លាយមេរៀ ART Instrument set (2 set)	
	- ដែកយកមេរក Double-ended excavators (small, medium, large tip)	
	- ចារដ្ឋាម្ភុ Enamel chisel (double-ended)	
	- ស្ថាបព្រាណាយសុីមីង Cement carver spatula)	
	- លាយសុីមីងធ្វើពីដែក (Metal mixing spatula)	
	- សុីកាំងចាក់ចូវសីក (Dental cartridge syringe)	
	- សម្ងាត់សំអាតដ្ឋាម្ភុខាងមុខ (Anterior scaler)	
	- សម្ងាត់សំអាតដ្ឋាម្ភុខាងក្រោម (Posterior scaler)	
	- សម្ងាត់ផ្សេង (Other Supplies)	
៦.១.៩.	ចូវសីកនៅ និងកន្លែង (Local anesthesia)	

	៦.១.៩០. ម្ចូលដែងខ្សែសម្រាប់ចាក់ច្បាំស្តីក Disposible dental needles long and short		
	៦.១.៩១. មេរ្តាប់ Glass ionomer cement		
	៦.១.៩២. ទីកអីតណុល Eugenol		
	៦.១.៩៣. មេរ្តាប់ Oxide de zinc		
	៦.១.៩៤. សំឡើ ម៉ាស់ ស្រាមដៃ ទីកសំលាប់មេរកត ទីកបាន្ត់សំអភ័មេ នៅត (Cotton, Masks, Gloves, Disinfection solution, Solution for cleaning)		
	.....		
៦.២.	<b>ចច្ចាវត (Ophthalmology Ward)</b>		
៦.២.១.	ពិនិត្យ ពិគ្រោះ និងព្យាបាលជំនួយ (Ophthalmology Consultation & Treatment)		
៦.២.២.	ឧបករណ៍ពិនិត្យ (ផ្ទាំងអក្សរ E និងពិល) E eye chart & Flashlight		
៦.២.៣.	បន្ទប់វេះភាព និងសំលាប់មេរកស្តីដោ (Surgical room & Standard sterile)		
៦.២.៤.	<b>សម្ភារបីប្រាស់ (Equipment)</b>		
	- ឧបករណ៍ពិនិត្យបាត់ខ្ពស់ (Fundus Photography)		
	- អំពុលសម្រាប់ពិនិត្យខ្ពស់ (Slit lamp Examination)		
	- ម្ចូលមុកប្រូច (Aiguille Bowman)		
	- ផ្ទាំងអក្សរសម្រាប់តេស្សកំហើយរបស់ខ្ពស់ (Anse Snellen)		
	- handle and magnifying glass		
	- ឧបករណ៍ខ្ពស់ក្របកខ្ពស់ (Ophthalmic surgery speculums)		
	- ក្បាលម្ចូលសម្រាប់ចាក់ (Cannula Rycroft -Set)		
	- កវ្រក្សាកាត់កំនែ (Corneal scissors)		
	- កវ្រក្សាកាត់ប្រុស (Enucleation scissors)		
	- Paufique forceps		
	- កាបិកវេះភាពកាត់កាត់ (Scalpel cataract surgery)		
	- Castroviejo surgery set		
	- កាបិកវេះភាពអូរីស (Scalpel cataract iris surgery)		



	<ul style="list-style-type: none"> <li>- ឧបករណ៍ចូលទៅខាង (Strabismus Hook)</li> <li>- កាំបិតកាត់ស្សីទិច (Scalpel sclerotomy)</li> <li>- ឧបករណ៍កែវតាំពេដ្ឋ (Chalazion Incision and Curettage)</li> <li>- ឧបករណ៍ប៉ែន (Bonn Retractor)</li> <li>- Cystotome graefe</li> <li>- ឲ្យញូរក្បាលពីរ (Millet 2 heads ophthalmology)</li> <li>- Pince សម្រាប់សំអាតកំទេចកំទីផើដី (Clamp dacryon bone debris)</li> <li>- ឧបករណ៍លើកត្រូបកក់គ្រួក (Desmarres Lids Retractor)</li> <li>- ឧបករណ៍តាស់ (Spatula Jaeger)</li> <li>- កាំបិតតុចសម្រាប់ពង្កីក (Dilator Stylet)</li> <li>- សម្រាប់ចាប់ (Trepanning instruments)</li> <li>- បំពង់ផ្ទូវឡាត្រីមាល់ (Lacrymales tube bowman)</li> </ul>	
	.....	
៦.៣. ពិនិត្យ ពិគ្រោះ និងព្យាពាលជីថ្វូរចៀក ប្រមុះ បំពង់ក (ENT Consultation & Treatment)		
៦.៣.១. បន្ទូប់ពិនិត្យ ជីថ្វូរ (Outpatient room consultation)		
៦.៣.២. ថ្វីសម្រាកទេទយ (Bad hospitalization)		
៦.៣.៣. បន្ទូប់សម្រាប់ភោគត់ និងសំលាប់មេហោតស្អីដារ (Surgical room & Standard sterile)		
៦.៣.៤. សម្ងាត់ប្រើប្រាស់ (Other Equipment)		
<ul style="list-style-type: none"> <li>- អំពុលពាក់ក្បាល (ENT head LED light)</li> <li>- ថាគស្សី (Diapason en Dural)</li> <li>- ប្រជាប់សង្គត់អណ្តាល (Tongue Depressor)</li> <li>- ENT instrument set</li> <li>- មូលសម្រាប់បុម Paracentesis Needle (adulte &amp; enfant)</li> <li>- ទំពកទន្ល់សម្រាប់ចាប់វគ្គបុង (Crochet Politzer Forgien Body Moss)</li> <li>- ឧបករណ៍បីក (Suction tube)</li> <li>- កង្កែវកាត់ (Scissors medical)</li> </ul>		



	<ul style="list-style-type: none"> <li>- ក្រែងសម្រាប់ចាប់រវាងបុង (Scissors clamp estranger foreign body)</li> <li>- BONNIOT CLAMP</li> <li>- ឧបករណ៍ពិនិត្យច្រមុះ (Speculum Hartman)</li> <li>- មូលចាក់ដឹង (ENT Needle)</li> <li>- ឧបករណ៍កាត់អេឡិចត្រូច (Electric equipment)</li> <li>- បំណងផ្លែខ្សោយ (Laryngoscopy)</li> </ul>	
	<ul style="list-style-type: none"> <li>- ដំដឹង (Orthopedic implants)</li> </ul> <p>.....</p>	
៦.៤.	<p><b>ពិនិត្យពិគ្រោះ និងព្យាពាលជំងឺស៊ីស្សរក (Dermatology Consultation &amp; Treatment)</b></p> <p>បន្ទប់ពិនិត្យជំងឺក្រោ និងឧបករណ៍ជំនួយសម្រាប់ធ្វើហេតវិនិច្ឆ័យ</p> <p>.....</p>	
៦.៥.	<p><b>ពិនិត្យ ពិគ្រោះ និងព្យាពាលជំងឺផ្លូវចិត្ត (Psychology Consultation &amp; Treatment)</b></p> <p>៦.៥.១. បន្ទប់វាយកំលែលហេតវិនិច្ឆ័យ ប្រធ័នភកមនធចិត្តសាស្ត្រ (មានក និង កោអើដើម្បីបង្កើតមនុស្សដា)</p> <p>៦.៥.២. ផ្លូវសម្រាបមានថ្ងៃ ៥៧៩ ១០</p> <p>.....</p>	
៧.	<p><b>សាលតំកល់សពសម្រប</b></p> <p>បន្ទប់តំកល់សពត្រវត្ថាយពីភាព មានផ្លូវក្រាលបេតុង និងសុវត្ថិភាពនៅ រដ្ឋវ ភ្នំពេញ។</p> <p>.....</p>	
៨.	<p><b>សេវាអមេដ្ឋសាស្ត្រ (Laboratory Services)</b></p> <p>៨.១. ផ្លូវកម្មនូវពិសោធន៍ (Laboratory Ward)</p> <p>៨.១.១. កញ្ចក់ និងកញ្ចក់ខ្សោយ (Slide and Lame)</p> <p>៨.១.២. ដើងហាលកញ្ចក់ (Slide drying rack)</p> <p>៨.១.៣. ដបប្រពិករ និងចង់អាលូល (Reagent bottle and Alcohol lamp)</p> <p>៨.១.៤. ដបកំហាត (Sputum container)</p>	

	៨.១.៥. ក្រដាសវិស័កម្មិតអេម៉ូភីន (Hemoglobin color scale)	
	៨.១.៦. ស្ថាយមិក្បទស្សន៍ (Microscope)	
	៨.១.៧. ក្រដាសវិស័កម្មិតអេម៉ូភីន (Hemoglobin color scale)	
	៨.១.៨. តែស្ថិតិកនោមផ្ទៃម និងប្រែ (Glycaemia and Protein urea test)	
	៨.១.៩. សេវាខ្សែដី (Serology: HIV, Hepatitis A&B, Syphilis, Bird flu)	
	៨.១.១០. តែស្ថិតិកនោមផ្ទៃម និងប្រែ (Glycaemia and Protein urea test)	
	៨.១.១១. សេវាខ្សែដី (Serology: HIV, Hepatitis A&B, Syphilis, Bird flu)	
	៨.១.១២. តែស្ថិតិកគ្រុនចាក្រៅ តែស្ថិតិកឈាម តែស្ថិតិរបេង (Malaria test, Dengue fever test, TB test)	
	៨.១.១៣. តែស្ថិតិនិក្សផ្ទៃពេទេ: (Pregnancy test: Beta HCG urine test)	
	៨.១.១៤. កំព្យូងចំហាយស្អារ (Drum sterilizing)	
	.....	
	* មណ្ឌលស្ថិតិកឈាម (Blood depot)	
	- ទួទិនកកសម្រាប់ថែរក្សាងឈាម ឬប្រអប់គ្រជាត់ (Refrigerator or coolers)	
	- ចង់សម្រាប់រក្សាងឈាម (Blood Bag)	
	- សារធាតុសំលាប់មេរក (Sterilization agents)	
	.....	
	៨.២. ផ្ទៃក្រុបភាពផ្ទៃសាស្ត្រ (Imagery Ward)	
	៨.២.១. ម៉ាសីនអូលក្រាសោន ឬអេកូសាស្ត្រ (Abdominal Echography /Ultrasound)	
	៨.២.២. ម៉ាសីនចំពកំស្តីអូរ (X-Ray)	
	* បន្ទប់ចំពកំស្តីអូរ	
	- ទំហំបន្ទប់យោងគិច១៨ម៉ែត្រការ៩ ដោយពុំមានផ្លូវលាងមួយគិច ជាង៨ម៉ែត្រ	
	- កម្បស់ពិជាន ២,៥ម៉ែត្រ	
	- បំពាក់ដោយម៉ាសីនគ្រជាត់	

	<ul style="list-style-type: none"> <li>* ធនធាន ពិនាន ទា គ្រូមានភាសសុវត្ថិភាពដូចជា សំណាល ប្រេចកុងត្រីម គ្រូពាមបទដានបច្ចេកទេស</li> </ul>	
	<ul style="list-style-type: none"> <li>- ធនធានធម្មិរិយកម្រាស់បេតុង ២០សង្គមីម៉ែត្រ ប្រុសំណាកម្រាស់២មីលីម៉ែត្រ</li> <li>- ពិជានកម្រាស់បេតុង ១២សង្គមីម៉ែត្រ</li> <li>- ទ្វាក្រូមានភាសសំណាកម្រាស់ ២មីលីម៉ែត្រ</li> <li>- កន្លែងបញ្ជាថាសុវត្ថិភាពការស្តីអុច គ្រូស្ថិតនៅទីការស្តីអុចមានសុវត្ថិភាពពី ការស្តីអុចដើម្បីយកឃើងកិច ៣ម៉ែត្រ ពីដើរបញ្ជីសម្រាប់ចតស្អាត និងមិនប្រឈមនឹងការស្តីផ្ទាល់</li> <li>- ការស្តីផ្ទាល់មិនគ្រូមានទិនដោបានទៀតទៅកន្លែងដែនការស្តីផ្ទាល់</li> </ul>	
	<ul style="list-style-type: none"> <li>* បន្ទប់ដីកំណែ សុវត្ថិភាពរបស់បុគ្គលិក និងគុណភាពហីល</li> </ul>	
	<ul style="list-style-type: none"> <li>* បន្ទប់ផ្តាស់បុរសម៉ែកបំពាក់</li> </ul>	
	<ul style="list-style-type: none"> <li>* បន្ទប់ការិយាល័យ</li> </ul>	
	<ul style="list-style-type: none"> <li>* សុវត្ថិភាពខបករណី សម្ងាត់រិក្សារ</li> </ul>	
	<ul style="list-style-type: none"> <li>- ក្រិតខ្សាត ឯកតាថាសុវត្ថិភាពការស្តីអុច (Calibration of X-ray unit)</li> <li>- ក្រិតខ្សាតដឹងសុវត្ថិភាព និងវទិយិកមាត្រ (Calibrate of densitometer and sensitometer)</li> <li>- ពិនិត្យការធ្វើបង្ហាញនៃហីល និងអេក្រង់ (Film screen contact)</li> <li>- សាកល្បងប្រសិទ្ធភាពសំណាល (Test for lead integrity)</li> </ul>	
	<ul style="list-style-type: none"> <li>* សុវត្ថិភាពសម្រាប់បុគ្គលិកសុខភាព</li> </ul>	
	<ul style="list-style-type: none"> <li>- ខបករណីការសំណាកម្រាស់ការស្តីអុចបន្ទប់ (Personal dosimeter)</li> <li>- អារ៉ែសំណាករពារការស្តីអុច (Lead apron)</li> <li>- នីនកាសំណាករពារការស្តីអុច (Lead glasses)</li> <li>- ក្រោមដឹងសំណាករពារការស្តីអុច (Lead glove)</li> <li>- ប្រជាប់ការពារក្រពេញត្រាប់ពេនពីការស្តីអុច (Thyroid shield)</li> </ul>	
	<ul style="list-style-type: none"> <li>* សុវត្ថិភាពអគ្គិជន និងសាធារណៈជន</li> </ul>	
	<ul style="list-style-type: none"> <li>- ក្រើងសញ្ញានៅមុខបន្ទប់ការស្តីអុច</li> <li>- បិទស្សាកសញ្ញានៅមុខបន្ទប់ជាមេរោគសា</li> <li>- ស្ថាកសញ្ញាប្រមាន (ស្តីសង្ឃឹមបញ្ជាមានគំនិតគ្រួបញ្ញាក់ប្រាប់ដល់ បុគ្គលិក)</li> </ul>	



	<ul style="list-style-type: none"> <li>- ឆ្លាសការពារឈ្មោះត្រគាកនៅពេលចែក (Pelvis shield)</li> <li>- ឆ្លាសការពារប្រជាប់បន្ទូដនៅពេលចែក (Gonad shield)</li> </ul>		
	<ul style="list-style-type: none"> <li>- ប្រជាប់ការពារក្រោមឈ្មោះត្រប់ពេនពីការស្វើអិច (Thyroid shield)</li> <li>- ខែនតាសំណាការពារការស្វើអិច (Lead glasses)</li> <li>- ម៉ាសីនវាស់ចង្ចាក់បេះដឹង (ECG)</li> </ul>		
	.....		

#### ៤. សម្ងាត់ផ្សេងៗសម្រាប់ប្រើប្រាស់ (Other Equipment)

	៤.១. តែស្ថិក ប្រជាប់សេងអ្នកជំងឺ (Stretcher)		
	៤.២. ឆ្លាតចំហុយសម្ងាត់សំណាប់មេភាព (Pressure sterilizer)		
	៤.៣. ចង្វានខស្តៃន (Gas stove)		
	៤.៤. បំពុំខស្តៃន (Gas cylinder)		
	៤.៥. រឿបីទេបិក បើកខស្តៃន (Gas regulator with hose)		
	៤.៦. កំព្យូងចំហុយសម្ងាត់ (Drum, sterilizing)		
	៤.៧. ឲងចំណេះទីក (Water filter)		
	៤.៨. ម៉ាសីនគិតលេខ (Calculator)		
	៤.៩. រថយន្តគិតលានសង្ឃោះ (Ambulance)		
	.....		
	គោលការណ៍ណែនាំស្តីពី Medical Equipment Standard List for CPA		

#### ៥. ផ្ទៃកិច្ចសំណាន (Pharmacy Ward)

- ទេរមួលម៉ែតសម្រាប់គ្រួតពិនិត្យកំដៅ និងសៀវភៅរកកត់ត្រាសីតុណ្ឌភាព។
- \* សូមអាន បញ្ជីកិច្ចសំណានខាងក្រោម



## V. តារាងទីនៃការងារប្រចាំខែ

ល.រ	បរិយាយ	មាន	ត្រាន
១.	កម្មវិធីបង្ការ និងការគ្រឹះត្រួតពិនិត្យការចម្លងហេតុ៖ មូលដ្ឋានសុខភាពល្អជាមុន គោលការណ៍ណែនាំ/គោលនយោបាយ និងនិតិវិធី/និតិវិធីប្រតិបត្តិស្ថិសារស្តីពី ការបង្ការ និងការគ្រឹះត្រួតពិនិត្យការចម្លងហេតុ		
២.	បរិស្ថានស្ថាត៖ មូលដ្ឋានសុខភាពល្អជាមុនប្រព័ន្ធក្នុងបរិស្ថានឱ្យស្ថាត		
៣.	ដំណើរការសម្ងាប់មេហេតុ និងសេវិលេះ ដំណើរការសម្ងាប់មេហេតុ និងសេវិលេះ ត្រូវអនុវត្តទៅតាមគោលការណ៍ណែនាំ/គោលនយោបាយ និងនិតិវិធី		
៤.	ឧបករណ៍ការពារខ្ពស់ ត្រូវមានឧបករណ៍ការពារខ្ពស់ត្រឹមត្រូវ និងត្រូវបំពេញ		
៥.	សម្ងាត់ បរិការសម្ងាប់លាងសម្ងាត់ដៃ៖ ត្រូវមានសម្ងាត់ បរិការសម្ងាប់លាង សម្ងាត់ដៃមនុស្សនិងក្រោយពេលរាយក្រោមធម្មតាលើកដំឡើង		
៦.	អនាម័យដៃ៖ អនាម័យដៃត្រូវបានដំឡើងឱ្យអនុវត្តដើម្បីចូលរួមចំណោកក្នុងការ បង្ការ និងការគ្រឹះត្រួតពិនិត្យការចម្លងហេតុរបស់មូលដ្ឋានសុខភាពល្អ		
៧.	ការសម្ងាត់កម្រាល់ ត្រូវមានប្រព័ន្ធដូចតួនាទីកម្រាល់សម្ងាត់ជាប្រចាំ		
៨.	ការគ្រប់គ្រងសំណាល់រៀងសាស្ត្រ ត្រូវមានប្រព័ន្ធសុវត្ថិភាពក្នុងការបាល សំណាល់រៀងសាស្ត្រ		
៩.	វិធានការដាក់ឱ្យនៅដាច់ដោយខ្សោក៖ ត្រូវមានវិធានការដាក់ឱ្យនៅដាច់ដោយ ខ្សោក		
១០.	សុវត្ថិភាពចំណើការហារ៖ ចំណើការហារសម្ងាប់អ្នកជំងឺ អ្នកសុរសុខទុក្ខ និង បុគ្គលិកត្រូវមានសុវត្ថិភាព		



រាជ / ៤៩

## VI. នានេើកកម្មសំណុជាភាសា

ល.រ	បរិយាយ	មាន	ត្រង
១.	សូចនាករគុណភាព៖ ត្រូវកំណត់សូចនាករដើម្បីតាមដានអំឡុងពេល ប្រតិបត្តិការរបស់មូលដ្ឋានសុខភីបាល		
២.	ការពេញចិត្តរបស់អ្នកដំឡើ៖ មានប្រព័ន្ធគួលព័ត៌មានត្រឡប់ពីអ្នកដំឡើស្តីពី ការផ្តល់សេវាបេស់មូលដ្ឋានសុខភីបាល		
៣.	ប្រព័ន្ធគួល ប្រធាន៖ស្រាយមតិរី:គន់៖ មានប្រព័ន្ធដើម្បីទួលសិងដោះស្រាយ មតិរី:គន់របស់អ្នកដំឡើ និងត្រូវបាន ដើម្បីកែសម្រួលសេវាធិញ្ញមានគុណភាព		
៤.	របាយការណ៍អំពីកំហុសផ្ទាន់ផ្ទៃសាស្ត្រ៖ មូលដ្ឋានសុខភីបាលមានដំណឹករ ការកំណត់ និងការតែបន្ថយកំហុសផ្ទាន់ផ្ទៃសាស្ត្រ		
៥.	ប្រតិកម្មច្បាំ៖ មូលដ្ឋានសុខភីបាលមានដំណឹកការកំណត់រហូតដឹងរាយការណ៍ ពីប្រតិកម្មច្បាំ		



ក្រសួងពេទ្យ

៤៧

ឯកតា

## VII. នានាំត្រួតព្រមទាំង

### ក. ការគ្រប់គ្រង

#### រចនាសម្ព័ន្ធពាត់ពាង

គ្របាលទីនៅក្នុងនៅក្នុង

អនុប្រជាន

មណ្ឌលសុខភាពនៅក្នុង ឬនៅក្នុងមន្ទីរណ៍ទេ

- គណៈកម្មការសំរស់រលកដោយគ្រប់គ្រង ហើយកទេស
- គណៈកម្មការហិរញ្ញវប្បន្ន
- ហ្មមការងារគ្រប់គ្រង ត្រឹមកិច្ចិសច និងក្រោាល
- ហ្មមការងារក្រុមដីស្តីរីការណ៍យោម
- ហ្មមការងារប្រយុទ្ធប់ស្ថាតការផ្តល់កែត
- ហ្មមការងារដែនការប្រព័ន្ធដី និងថី(១ និង២)

នានាផ័ត៌មានបញ្ជីរបៀប

នានាផ័ត៌មានបញ្ជីរបៀប និងតម្លៃទូទៅ

ធ្វើកដែនការ ប្រចាំឆ្នាំពី

មាន(១)

គិត្យការពិនិត្យនូវលក្ខណៈ/និង

ធ្វើកដែនការ: ដើម្បីបញ្ចីនូវ ត្រាតាលបច្ចនា

ធ្វើកដែនការ: បញ្ជីរបៀប

ធ្វើកដែនការ: ឯកសារ

ធ្វើកដែនការ: ទំនាក់ទំនង

ធ្វើកដែនការ: របៀប ឃេមស៊ គ្រឿងពាយ

គិត្យការពិនិត្យនូវអនុកិច្ចិក

ធ្វើកដែនការ: ការណែនាំការងារ

សរុប: បញ្ចីរបៀបបញ្ចីនូវ

ធ្វើកដែនការ: ការងារ

សរុប: ការងារ

ធ្វើកដែនការ: ការងារ

ធ្វើកដែនការ

ក្រសួងពិនិត្យនូវលក្ខណៈ

៥៨



ឯក

## ២. លក្ខខណ្ឌច្បាប់ និងរដ្ឋបាល

ល.រ	បរិយាយ	មាន	ត្រាន
១.	ការពាទាមាស់ និងការគ្រប់គ្រង៖ មានការពាទាមាស់ តួនាទីដឹកនាំ ការគ្រប់គ្រង និងការទទួលខ្លួនស្ថាបនបែងចុះសុខភីបាល ច្បាស់ លាស់		
២.	ផែនការប្រតិបត្តិ៖ មូលដ្ឋានសុខភីបាលមានផែនការប្រតិបត្តិជាលាយលក្ខណ៍អក្សរ		
៣.	សៀវភៅណែនាំស្តីពីគោលការណ៍ណែនាំ/គោលនយោបាយ និងនីតិវិធីគ្រប់គ្រង៖ មានសៀវភៅណែនាំស្តីពីគោលការណ៍ណែនាំ/គោលនយោបាយ ផែនការ នីតិវិធីប្រតិបត្តិស្ថិស្ថារ របស់មូលដ្ឋានសុខភីបាល		
៤.	ការដាក់បង្ហាញតារាងតម្លៃសេវា៖ មូលដ្ឋានសុខភីបាលគ្រូមានតារាងតម្លៃសេវាកំណត់បង្ហាញ		
៥.	ប្រភេទសេវាដែលអាចផ្តល់៖ គ្រឿដាក់បង្ហាញនូវប្រភេទសេវាដែលមាននៅក្នុងមូលដ្ឋានសុខភីបាល		
៦.	សិទ្ធិអតិថិជន៖ មូលដ្ឋានសុខភីបាលគាំទ្រួលទៅក្នុងការគោរពសិទ្ធិអតិថិជន		
៧.	ការធៀត់បាន៖ ការធៀត់បានគិនគ្រូបានអនុញ្ញាតនៅក្នុងហិរញ្ញមូលដ្ឋានសុខភីបាលឡើយ		
៨.	ផែនការសុវត្ថិភាព៖ មូលដ្ឋានសុខភីបាលគ្រូមានផែនការសុវត្ថិភាព		



## VIII. សេចក្តីសម្រួល

អង្គភាពព្យាបាលដំណឹង៖..... ដែលមាន  
ទីតាំងស្តីកន្លែង៖..... ផ្លូវ..... ភូមិ..... យុំ/សង្កាត់  
..... ស្រុក/ខណ្ឌ..... រាជធានី/ខេត្ត.....  
មានស្ថាកសញ្ញាមន្ទីរ.....

យោងតាមប្រកាសអនុរក្សាសេខាន់ ក.ប/ប្រ.ក ចុះថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៦ ស្តីពីកិច្ចប្រជុំ  
ប្រជុំការប្រើប្រាស់ និងការផ្តល់សេវាសុខភាពប្រចាំឆ្នាំ និងមូលដ្ឋានសុខភាព  
សម្រាប់ធ្វើការទាំងសុខភាពត្រង់មាត្រាគ្នៅ។

តាមការចុះពិនិត្យការងារប្រចាំឆ្នាំ និងការប្រើប្រាស់ប្រចាំឆ្នាំ និងមូលដ្ឋានសុខភាព  
សម្រាប់ធ្វើការទាំងសុខភាពត្រង់មាត្រាគ្នៅ។

ថ្ងៃ..... ខែ..... ឆ្នាំ..... ព.ស.២៥៦....

រាជធានីភ្នំពេញ ថ្ងៃទី..... ខែ..... ឆ្នាំ២០២...

ល.ក្រុមការការ

ក្រុម

